



ធនាគារជាតិនៃកម្ពុជា
ប្រាក់រៀល, ស្ថិរភាព, អភិវឌ្ឍន៍

ព្រឹត្តិបត្រប្រចាំត្រីមាស

ត្រីមាសទី៤ ឆ្នាំ២០២៥

ក្នុងក្របខណ្ឌ ១២រោង ខែមិគសិរៈ ឆ្នាំម្សាញ់ សម្ភោសក ព.ស. ២៥៦៩ ក្រុងភ្នំពេញ ថ្ងៃទី១៧ ខែ

Official Launch
of Sector Development Strategy 2025
Phnom Penh, 17 December 2025



ចេញផ្សាយតាមប្រកាសលេខ
ធ៦-០១១-១២៣ ប្រ.ក
ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១

លេខ ៨៣

អារម្ភកថា



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ប្រិយមិត្តអ្នកអានជាទីមេត្រី!

សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើន ៣,៣% ដូចទៅនឹងកំណើនឆ្នាំ២០២៤ ដែលជាចម្បងគាំទ្រដោយកំណើនខ្ពស់នៃការវិនិយោគលើបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត (AI) កំណើនរឹងមាំនៃការប្រើប្រាស់ឯកជន និងការគាំទ្ររបស់នយោបាយ សារពើពន្ធនិងរូបិយវត្ថុ បើទោះជាបានរងផលប៉ះពាល់អវិជ្ជមាននៃការផ្លាស់ប្តូរគោលនយោបាយ ពាណិជ្ជកម្ម។

សេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៥ ត្រូវបានប៉ាន់ស្មានថាអាចសម្រេចបានកំណើនក្នុងអត្រា ៥% ដែលគាំទ្រដោយកំណើនការនាំចេញវិស័យកម្មន្តសាល ជាពិសេសការពន្លឿនការនាំចេញនាធារណៈទី១ មុនពេលដែលពន្ធគយបដិការរបស់សហរដ្ឋអាមេរិកចូលជាធរមាន។ អតិផរណាកើនឡើងមកវិញដល់ ២,៥% ដែលបណ្តាលមកពីមូលដ្ឋានគណនាទាប និងការកើនឡើងនៃថ្លៃក្រុមម្ហូបអាហារកាលពី ដើមឆ្នាំ២០២៥ ខណៈដែលការបន្តធ្លាក់ថ្លៃប្រេងនៅពិភពលោកបានជួយបន្ថយសម្ពាធអតិផរណា។ ដម្លោះព្រំដែនកម្ពុជា-ថៃបាននាំឱ្យថ្លៃទំនិញមួយចំនួនតូចកើនឡើងបន្តិចនិងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ជាពិសេសនៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ និងក្រោយមកទំនិញទាំងនោះត្រូវបានជំនួសយ៉ាងឆាប់រហ័ស ដោយទំនិញក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងៗ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក រក្សាបានស្ថិរភាពល្អប្រសើរជាមធ្យមមានកម្រិត ៤.០១១ រៀលក្នុងមួយដុល្លារអាមេរិក ដែលគាំទ្រដោយ កំណើនតម្រូវការប្រាក់រៀលនៅក្នុងជីវភាពរស់នៅ ការកើនឡើងផលិតកម្មកសិកម្ម និងកំណើននៃ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ទុនបម្រុងអន្តរជាតិត្រូវបានបន្តមានកម្រិតខ្ពស់ស្មើនឹង ៨ ខែនៃការនាំចូលទំនិញនិងសេវាគ្រាបន្ទាប់ ដែលបន្តពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនមកលើ ភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា។

ប្រព័ន្ធធនាគារបន្តរក្សាបានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមកម្រិតខ្ពស់នៃអនុបាតប្រុងប្រយ័ត្ន និងបន្តទទួលបានទំនុកចិត្តពីសាធារណជនជាមួយនឹងកំណើនខ្ពស់នៃប្រាក់បញ្ញើ។ ទោះយ៉ាងណាកំណើនឥណទាននៅមានកម្រិតទាបត្រឹម ៤,២% ដែលមាននិន្នាការកើនឡើងបន្តិចនាមួយ៖ពេលប៉ុន្មានខែចុងក្រោយ។ ជាមួយនឹងការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានបន្តកើនឡើងជាលំដាប់ ដោយបានផ្តល់ជាមធ្យោបាយទូទាត់ដែលមានភាពងាយស្រួល សុវត្ថិភាព ជាមួយនឹងតម្លៃសមរម្យ និងបានចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជា សម្រួលសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ បានដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនទ្វេភាគីតាមយូអេសប៊ី ដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យប្រជាជនឡាវអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវានៅទូទាំងប្រទេសកម្ពុជា ដោយស្មើនឹងអេចយូអេសប៊ីបានយ៉ាងងាយស្រួល។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global ក៏បានចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញអន្តរប្រតិបត្តិការរវាងប្រព័ន្ធបាគង់ និងបណ្តាញទូទាត់ចល័តចិន Weixin Pay និងជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់បទល្មើសធុរកិច្ចហិរញ្ញវត្ថុដោយបន្តិកស្តីពីសកម្មភាពផងដែរ។ ធនាគារជាតិនៃកម្ពុជាក៏បានបន្តចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជួយសម្រាលបន្ទុកដល់យោធិនជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។

ប្រិយមិត្តអ្នកអានជាទីមេត្រី!

ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមផ្សព្វផ្សាយព្រឹត្តិបត្រប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ដោយរួមបញ្ចូលនូវព័ត៌មានសំខាន់ៗ ដូចជា៖ i/-ស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធនាគារ ii/-បទប្បញ្ញត្តិថ្មីៗ និង iii/-សេចក្តីប្រកាសព័ត៌មាន។ល។ ខ្ញុំសង្ឃឹមថា ព្រឹត្តិបត្រដែលប្រិយមិត្តអ្នកអានទាំងអស់មាននៅក្នុងដៃនាពេលនេះនឹងរួមចំណែកបង្កើតចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាការស្វែងយល់ពីគោលនយោបាយ និងសកម្មភាពការងារថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ដែលបាននិងកំពុងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ឱ្យរីកចម្រើនឡើងជាលំដាប់ និងបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាបន្ន។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រិយមិត្តអ្នកអានទាំងអស់ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

មាតិកា

អារម្ភកថា..... i-ii

* ផ្នែកទី១: រូបថត និងសុន្ទរកថារបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា

- ១.១. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន
តាមយូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១៖
“កម្ពុជាស្ដេច យូអរកូតនៅក្នុងប្រទេសសិង្ហបុរី”..... ១
- ១.២. សុន្ទរកថាលោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង នៅ
អនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី ក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ៣
- ១.៣. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅ
សាលាបឋមសិក្សា តាំងក្រសាំង ៦
- ១.៤. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិ
នៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ១០
- ១.៥. សុន្ទរកថាស្វាគមន៍ លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ១២
- ១.៦. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន
តាមយូអរកូត រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
(ដំណាក់កាលទី២៖ ឡាវស្ដេចខេអេចយូអរកូត) ១៦
- ១.៧. សុន្ទរកថា ឯកឧត្តម វ៉ត្លូ សុវណ្ណនរៈ ក្នុងវេទិកាទីផ្សារហិរញ្ញវត្ថុសកល ១៩

* ផ្នែកទី២: សេចក្តីប្រកាសព័ត៌មាន

- ២.១. សេចក្តីប្រកាសព័ត៌មានអំពីស្ថានភាព និងការព្រួយបារម្ភពីសាធារណជនលើធនាគារព្រីនស៍.. ២៣
- ២.២. សេចក្តីបំភ្លឺព័ត៌មានអំពីវត្តមានមាសសន្លឹកដែលមាននិមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជា.. ២៤
- ២.៣. សេចក្តីណែនាំ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពី
ជម្លោះព្រំដែនកម្ពុជា-ថៃ ២៥

២.៤. សេចក្តីប្រកាសព័ត៌មាន ស្តីពីការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅ
ធនាគារជាតិនៃកម្ពុជា ២៧

❖ ផ្នែកទី៣: សកម្មភាពថ្នាក់ដឹកនាំ

៣.១. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងធនាគារជាតិ
នៃកម្ពុជា និងក្រុមហ៊ុន Tenpay Global ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥
នៅប្រទេសសិង្ហបុរី..... ២៩

៣.២. លោកជំទាវបណ្ឌិត ជា សិរី និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង
ទូរគមនាគមន៍អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិ
នៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៣០

៣.៣. លោកជំទាវបណ្ឌិត ជា សិរី និងលោកជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារ
កណ្តាលឡាវអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី ៣២

៣.៤. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាភ្នាក់ងារក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច
និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ (ABIS) នៅទីក្រុងភូម្យាឡាណូ ប្រទេសម៉ាឡេស៊ី..... ៣៤

៣.៥. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាភ្នាក់ងារក្នុងកិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg
លើកទី៦ នៅទីក្រុងភូម្យាឡាណូ ប្រទេសម៉ាឡេស៊ី..... ៣៦

៣.៦. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាភ្នាក់ងារក្នុងកិច្ចពិភាក្សាស្តីពី ស្ត្រីទូទាំងសកលលោក
ក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវេទិកាជំនាញសម្រាប់អនាគត នៅប្រទេស
សិង្ហបុរី ៣៧

៣.៧. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាភ្នាក់ងារក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនា
គោលនយោបាយសកលៈ ដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី”
ក្នុងពិធីបណ្តុះបណ្តាលបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នៅប្រទេសសិង្ហបុរី..... ៣៨

៣.៨. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ធនាគារ ហត្ថា ម.ក ចូលរួម
សម្តែងការគួរសម និងពិភាក្សាការងារ..... ៣៩

- ៣.៩. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ ភូមិន្ទ នៃប្រទេស កូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ..... ៤០
- ៣.១០. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យលោក Leong Wai Mun អគ្គនាយកធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ. ៤២
- ៣.១១. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច ប៊ី ប៊ែងយីង គ្រប់នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៤៣
- ៣.១២. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារ ពិភពលោកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៤៤
- ៣.១៣. លោកជំទាវបណ្ឌិត ជា សិរី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា..... ៤៦
- ៣.១៤. លោកជំទាវបណ្ឌិត ជា សិរី ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរ កិច្ចសហប្រតិបត្តិការអាមេរិក-អាស៊ាន (US-ABC)..... ៤៨
- ៣.១៥. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលចិន សាខាតំបន់ស្វយ័ត ក្វាងស៊ី ដឹកនាំដោយលោកប្រធាន Chen Jinxiang ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ..... ៥០
- ៣.១៦. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញសំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ..... ៥១
- ៣.១៧. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ៥៣
- ៣.១៨. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅក្នុង វិទ្យាល័យតាំងក្រសាំង នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ៥៤

៣.១៩. លោកជំទាវបណ្ឌិត ជា សិរី និងក្រុមគ្រួសារអញ្ជើញដឹកនាំមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា
ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនជូនដល់
ប្រជាជនភៀសសឹកមួយកន្លែងនៅខេត្តសៀមរាប ៥៥

*** ផ្នែកទី៤: តារាង (តាសាខ្មែរនិងអង់គ្លេស)**

៤.១. តារាងអត្រាប្តូរប្រាក់ប្រចាំខែ.....	៥៦
៤.២. ប្រាក់បញ្ញើនៅធនាគារទទួលប្រាក់បញ្ញើ និងបម្រែបម្រួលប្រចាំខែ	៥៨
៤.៣. បម្រែបម្រួលឥណទានផ្តល់ដោយធនាគារទទួលប្រាក់បញ្ញើតាមប្រភេទជំនួញ និងបម្រែបម្រួល ប្រចាំខែគិតជាភាគរយ	៥៩
៤.៤. ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអង្គការមិនមែនរដ្ឋាភិបាល	៦១
៤.៥. ការផាត់ទាត់មូលប្បទានបត្រតាមរយៈសភាផាត់ទាត់.....	៦២
៤.៦. ប្រព័ន្ធធនាគារកម្ពុជា	៦៤

សុន្ទរកថា
លោកជំទាវបណ្ឌិត ជា ស៊ី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយូអេសប៊ី
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១៖
“កម្ពុជាស្កេន យូអេសប៊ីនៅក្នុងប្រទេសសិង្ហបុរី”

Remarks by

H.E.Dr. Chea Serey, Governor of the National Bank of Cambodia

at the official launch of cross-border QR code payment between Cambodia and Singapore

Phase 1: “Cambodia scans QR Codes in Singapore”

Singapore, 12th November 2025

🙏🙏🙏🙏🙏🙏🙏🙏

- Mr. Sopnendu Mohanty, Group CEO of GFTN, Monetary Authority of Singapore,
- Mr. Jeremy Tan, CEO of Liquid Group,
- Mr. In Channy, Present and Group Managing Director of Aceleda Bank,
- Mr. Raymond Chee Sze Long, Deputy CEO of Phillip Bank,
- Excellencies, Distinguished Guests, Ladies and Gentlemen,



Good afternoon and a very warm welcome to everyone!

It is an honor to be part of this momentous occasion – the launch of the first phase of Cross-Border QR Code Payment between Cambodia and Singapore. Today’s event marks a significant step toward fostering greater economic integration between our countries and advancing regional collaboration. This moves builds upon Cambodia’s significant efforts in digital payment innovation, following our successful cross-border QR code linkages with Thailand, Vietnam, Laos, Malaysia, China and Japan. We are now extending the connection to Singapore to unlock new opportunities for our citizens, businesses, and economies. Together, we are taking a major step toward greater digital financial connectivity across ASEAN and beyond.

Before we begin today’s proceedings, I would like to take a moment to reflect on the Memorandum of Understanding (MOU) that laid the foundation for this remarkable journey – one that is transforming the way our region connects, trades and grows together. On April 4th 2019, the National Bank of Cambodia and the Monetary Authority of Singapore signed an MOU on “Cooperation in the

Area of Financial Innovation” aimed at strengthening collaboration in financial innovation and sharing information on emerging markets trends and developments in FinTech.

Building on this foundation, we are here today at the Singapore Fintech Festival 2025 to celebrate the launch of Phase 1. This is a testament to the relentless dedication of our technical teams, and private sectors partners. This achievement is more than a technological advancement; It confirms our shared commitment to fostering seamlessly integrated ASEAN financial landscape. By enabling Cambodian travelers to make instant, secure payments across Singapore – simply by scanning roam QR available in the SGQR through the Bakong app on their trusted mobile banking applications – we are making cross-border trade much easier and improving financial connections throughout the region.



This innovation transforms every smartphone into a powerful financial tool, eliminating the need for currency exchange and physical cards while ensuring real-time transactions that bridge our economies with unprecedented efficiency. The simplicity of scanning a QR code now unlocks a world of possibilities making every transaction – for street food vendors to luxury retailers – as effortless as it is transformative for our growing economic partnership.

This initiative is a cornerstone of both Cambodia’s National Financial Inclusion Strategy and the broader ASEAN Payment Connectivity frameworks, demonstrating how innovation can drive inclusive growth and regional integration.

Excellencies, Distinguished Guests, Ladies and Gentlemen!

Today’s Launch is more than just the introduction of collaborative payment linkage – it symbolizes the strong ties between our people and our economies. This initiative serves as the golden threads in the rich tapestry of ASEAN cooperation, connecting our people through seamless commerce and shared digital prosperity.

In closing, I call upon all stakeholders – regulators, financial institutions, and technology partners – to join us on this journey toward a more interconnected and prosperous digital future. Together, we are not only advancing inclusion but also shaping the next chapter of ASEAN’s collective progress.

Thank you for your unwavering support and dedication to this transformative initiative.

Thank you!

លោកជំទាវ ជា សិរី ទេសាភិបាល បណ្តាញជាតិនៃកម្ពុជា
ថ្លែងក្នុងពិធីសម្ពោធបង្ការកំឡុងប្រាំបីប្រាំបួន ឆ្នាំនៃអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី
ក្នុងឃុំតាំងក្រសែវ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥

តាមរយៈសមិទ្ធផលនៃផ្លូវបេតុងនៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី ដែលនឹងត្រូវបានសម្ពោធនាពេលនេះ បានបង្ហាញពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិ ឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ។

ការសិក្សាក្នុងស្ថានភាពល្អប្រសើរមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញឱ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី អាចមានលទ្ធភាពបន្តការសិក្សា ទៅមុខឱ្យបានវែងឆ្ងាយ។ ជាក់ស្តែង ការសាងសង់អគារសិក្សា និងប្រព័ន្ធផ្លូវនានាទាំងក្នុងនិងនៅជុំវិញបរិវេណសាលារៀន គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំ ដែលរឹតតែផ្តល់ភាពងាយស្រួល និងបង្កឱ្យមានបរិយាកាសសុវត្ថិភាព និងជាសុកភាពដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូទាំងអស់។ ហើយខ្ញុំបានផ្តាំសហការីរបស់ខ្ញុំហើយថា ក្នុងនាមយើងជាក្រុមការងារចុះជួយឃុំតាំងក្រសៅ យើងត្រូវក្តាប់ឱ្យជាប់សុខទុក្ខរបស់ប្រជាជន មិនមែនត្រឹមតែចុះមកជួយមួយភ្លែតៗតែប៉ុណ្ណោះទេ ជាពិសេសចំពោះក្មួយៗដែលស្ថិតក្នុងគ្រួសារក្រីក្រ ដែលកន្លងមកអាចប្រឈមនឹងហានិភ័យនៃបោះបង់ការសិក្សាខ្ពស់។



ចំណែកឯការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រដោយប្រសិទ្ធភាពផងដែរ ដូចពាក្យស្លោកបរទេសមួយបានពោលថា៖ “ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែកទាល់តែរៀបចំពីថ្ងៃនេះ”។

លើសពីនេះ ការបញ្ជូនកូនមករៀន ក៏ជាការរួមចំណែកកសាងនិងអភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែងដោយសារក្មួយៗដែលកំពុងសិក្សានាពេលនេះ នឹងក្លាយជាសសរទ្រូងដ៏រឹងមាំប្រកបដោយគុណភាពនៅក្នុងវិស័យនានា ហើយក្មួយៗក៏អាចក្លាយជាថ្នាក់ដឹកនាំ នាពេលអនាគតទៀតផង។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យអ័ ពូ មីង បងប្អូន ជាអាណាព្យាបាលសូមបញ្ជូនកូនមកសាលា ជួយលើកទឹកចិត្តកូន និងបង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សា ទាំងកូនប្រុស និងកូនស្រី។ ខ្ញុំក៏សូមលើកទឹកចិត្ត ជាពិសេសដល់ការបញ្ជូនកុមារីមកសាលារៀន ដើម្បីទទួលបានការសិក្សាអប់រំឱ្យបានពេញលេញ ដោយសារស្ត្រីពិតជាដើរតួនាទីសំខាន់ណាស់

ក្នុងការអភិវឌ្ឍសង្គមខ្មែរយើង ក៏ដូចជាលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ ដើម្បីជាការតបស្មងដល់ការខិតខំរបស់អាណាព្យាបាល សូមក្លាយជាសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ចាប់យកចំណេះដឹងជាប់ជាប្រចាំ ដូចពាក្យចាស់ពោលថា នឿយមុន ស្រណុកក្រោយ។ ជាមួយគ្នានេះ សូមក្លាយជាត្រូវរៀនសាងការសេពគ្រឿងញៀន រាប់អានមិត្តភក្តិល្អៗ ត្រូវរកសាងខ្លួន ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ។ សង្គមមួយដែលមានការរីកចម្រើនខ្លាំងគឺជាសង្គមដែលសំបូរទៅដោយធនធានមនុស្សល្អៗ ជាពិសេសយុវជនជំនាន់ក្រោយដែលពោរពេញទៅដោយសមត្ថភាព ជាទំពាំងសង្វាយឬស្សីដ៏រឹងមាំ ដូចម្តងបានលើកពីខាងដើម មានតែការរៀនសូត្រ ចេះដឹងជ្រៅជ្រះទេ ទើបអាចលើកស្ទួយជីវភាព លើកកិត្តិយសគ្រួសារ និងសង្គមជាតិយើង។

គណៈអធិបតី លោកគ្រូ អ្នកគ្រូ ក្លាយជាទាំងអស់ជាទីមេត្រី!

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋក្នុងឃុំតាំងក្រសៅ និងក្លាយជាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុង នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី នាពេលនេះ និងសូមអរគុណដល់ក្រុមការងារធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលា ដែលបានចូលរួមសហការរៀបចំកម្មវិធីនេះឡើង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ដើម្បីចែកជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥២៧ នាក់ រួមមាន៖

- ១/- ឧបត្ថម្ភអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី ថវិកាចំនួន ២.០០០.០០០រៀល
- ២/- ឧបត្ថម្ភនាយកសាលាក្នុងឃុំ ចំនួន ៩រូប លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាព្រៃក្តី និងអនុវិទ្យាល័យព្រៃក្តី ចំនួន ២៣រូប ក្នុងម្នាក់ៗទទួលបានក្បាល ១ និងថវិកាចំនួន ៣០.០០០រៀល
- ៣/- ឧបត្ថម្ភសិស្សសាលាបឋមសិក្សាព្រៃក្តី និងអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី ចំនួន ៤៩៥រូប ក្នុងម្នាក់ៗទទួលបានសៀវភៅផ្នែកពណ៌ ១ឈុត សៀវភៅ២ក្បាល ប៊ិក១ដើម ខ្មៅ១ដើម និងថវិកាចំនួន ១០.០០០រៀល។

មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច ទាំងអស់សូមមេត្តាជួយថែរក្សាផ្លូវបេតុងនេះ ឱ្យបានគង់វង្សជាប្រយោជន៍ ដើម្បីប្រើប្រាស់សមិទ្ធផលទាំងនេះឱ្យបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងតៀងទៅ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់ លោក លោកស្រី នាយក នាយករង លោកគ្រូ អ្នកគ្រូ និងក្លាយជាទាំងអស់សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

ୱୱୱ * ଧଧଧ

A woman with short dark hair, wearing a light blue button-down shirt, is speaking at a wooden podium. The podium is decorated with a bouquet of yellow and pink flowers. A microphone is positioned in front of her. The background is a blurred outdoor setting with green foliage and a yellow light source.

ខ្ញុំសូមអរសាទរចំពោះអគារបន្ទប់ទឹកដ៏ស្អាតនិងមានសោភ័ណភាព ដែលបានរចនាដោយគិតគូរ គ្រប់ជ្រុងជ្រោយពីពន្លឺ ខ្យល់ អនាម័យ ភ្លឺនិងភាពងាយស្រួលមួយខ្លះនេះ ដែលមានចំនួន ៨បន្ទប់ ៤បន្ទប់ សម្រាប់កុមារ ៣បន្ទប់សម្រាប់កុមារី និង ១បន្ទប់សម្រាប់សិស្សមានពិការភាព ហើយក៏ជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតសម្រាប់សាលាបឋមសិក្សា តាំងក្រសាំងនាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្នុងការកសាងអគារបន្ទប់ទឹកស្អាតនេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំ យុវជន និងកីឡា លោកនាយក លោកគ្រូ អ្នកគ្រូ និងដៃគូអភិវឌ្ឍន៍នានា ដែលបាន ផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាតថ្មីនេះឡើង សម្រាប់លើកកម្ពស់ អនាម័យ គាំទ្រសុខមាលភាពក្មេងស្រីជំទង់ និងបង្កើនលទ្ធភាពទទួលបានសេវាអនាម័យបរិស្ថាន និងអនាម័យ ផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងសាលារៀននេះ។



ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ជាទីមេត្រី!

កុមារមានពិការភាព អាចជួបនឹងការលំបាក ជាពិសេសក្នុងការប្រើប្រាស់បង្គន់នៅតាមសាលារៀន។ ជារឿយៗ ប្រសិនបើសម្ភាររូបវន្តទាំងនេះ ពុំផ្តល់ភាពងាយស្រួល និងពុំមានការសម្របសម្រួលសមស្រប សម្រាប់កុមារពិការភាពនោះទេ កុមារត្រូវរារាំងលើកម្រាលដែលកខ្វក់ និងពុំមានអនាម័យ។ កាន់តែអាក្រក់ជាងនេះ ទៅទៀតនោះ គឺវាធ្វើឱ្យកុមារទទួលរងការអម៉ាស់ និងបាត់បង់សេចក្តីថ្លៃថ្នូររបស់ពួកគេ។ កុមារពិការមួយចំនួន កាត់បន្ថយតម្រូវការប្រើប្រាស់បង្គន់អនាម័យ ដោយមិនបរិភោគអាហារ ផឹកទឹកនៅសាលារៀន ឬព្យាយាមទប់ ការបន្ទោរបង់ ដែលអាចនាំឱ្យពួកគេមានជំងឺទៅវិញ។ ជាពិសេសកុមារី ដែលពេលពេញវ័យត្រូវការបន្ទប់ទឹក ស្អាតជាចាំបាច់។

ការផ្តល់ឱ្យកុមារនូវទឹកស្អាតបរិភោគ និងបង្កន់អនាម័យសមស្រប និងអប់រំពួកគេឱ្យយល់ពី ភាពចាំបាច់នៃការលាងសម្អាតដៃនឹងសាប៊ូជាមួយទឹក គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះ អាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឱ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ។

ប្រទេសកម្ពុជា កំពុងសម្រេចបាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតនៅឡើយ។ បើទោះបីជាប្រព័ន្ធទឹកស្អាតនិង អនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាតនិងអនាម័យមានភាពល្អប្រសើរជាងមុនក៏ដោយ ក៏ប្រទេសកម្ពុជាត្រូវការ ខិតខំបន្ថែមទៀត ដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង ព្រោះថាទម្លាប់បន្ទោរបង់ ពាសវាលពាសកាលនៅតែបន្តជាបញ្ហាប្រឈម ដ៏គ្រោះថ្នាក់មួយដែលនាំឱ្យមានការសាយភាយជំងឺយ៉ាង ឆាប់រហ័ស និងធ្វើឱ្យកុមារនិងគ្រួសាររបស់ពួកគេប្រឈមនឹងហានិភ័យ ហើយប៉ះពាល់ដល់ការរស់នៅជា ប្រចាំថ្ងៃ ដូចជាការទៅសាលារៀន ឬការរកទទួលបាន និងការចាយវាយលើពាក់ព័ន្ធនឹងការព្យាបាលជាដើម។

រាជរដ្ឋាភិបាលបន្តផែនការក្រោមការដឹកនាំរបស់ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើវិស័យសំខាន់ៗនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាល កម្ពុជាបានចាត់ទុក ផ្នែកអនាម័យនិងទឹកស្អាតជាអាទិភាពមួយ ជាមួយនឹងចក្ខុវិស័យជំរុញឱ្យមានការទទួលបានទឹកស្អាតនិងសេវា អនាម័យជាសកលឱ្យបានត្រឹមឆ្នាំ២០៣០។

ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ជាទីមេត្រី!

ការយល់ដឹងអំពីតម្រូវការ ពិសេសតម្រូវការរបស់យុវនារីនៅក្នុងសាលារៀន ពិតជាមានសារៈសំខាន់។ គ្រប់ពេលវេលា ក្មេងស្រីវ័យជំទង់ត្រូវការសម្ភារបរិក្ខារដែលផ្តល់ភាពឯកជន និងសុវត្ថិភាពដើម្បីចៀសវាង ហានិភ័យនៃការរំខាន។ ក្មេងស្រីជំទង់មួយចំនួនអត់មានពីសាលារៀន ដោយសារតែនៅសាលារៀនមិនមាន បរិក្ខារទឹកនិងអនាម័យគ្រប់គ្រាន់។

បរិស្ថានក្នុងសាលារៀន ដែលនាំមកនូវសុខភាពល្អនិងផ្តល់នូវភាពស្អាត អមជាមួយនឹងការផ្តល់ ព័ត៌មានអំពីរបៀបអនុវត្តអនាម័យផ្ទាល់ខ្លួនត្រឹមត្រូវ នឹងលើកទឹកចិត្តយុវនារីឱ្យបន្តរៀនសូត្រក្នុងសាលារៀន និងឱ្យពួកគេមានទម្លាប់អនាម័យល្អ ដែលពួកគេអាចបន្តប្រាប់ទៅកាន់គ្រួសាររបស់ពួកគេ។ ដូច្នេះមានតែការ ផ្លាស់ប្តូរឥរិយាបថតែប៉ុណ្ណោះទេ ដែលអាចធ្វើឱ្យទម្លាប់អនាម័យ និងទឹកស្អាតនៅជាប់បិតថេរជានិរន្តរ៍ពិតប្រាកដ។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្តងទៀតចំពោះ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ដែលបានផ្ដើមក្នុងការកសាងអគារបន្ទប់ទឹកស្អាតនេះឡើង។ ខ្ញុំសូម អំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា និង អាណាព្យាបាលសិស្ស ទាំងអស់ សូមមេត្តាជួយថែរក្សាអគារបន្ទប់ទឹកស្អាតនេះ ឱ្យបានគង់វង្សជាប្រយោជន៍ ដើម្បីប្រើប្រាស់

សមិទ្ធផលទាំងនេះឱ្យបានយូរអង្វែង។ ជានេះទៅទៀត ការថែរក្សាឱ្យបានគង់វង្សនឹងបន្តជួយជំរុញទឹកចិត្តរបស់ម្ចាស់ជំនួយឱ្យបន្តជួយកម្ពុជា ដោយសាងសង់បន្ទប់ទឹកបន្ថែមសម្រាប់សាលា និងសហគមន៍ផ្សេងៗក៏ដូចជាជួយដល់សាលាបឋមសិក្សាតាំងក្រសាំងផ្ទាល់។

ស្លៀកក្នុងឱកាសនេះ ខ្ញុំក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ដើម្បីចែកជូន រួមមាន៖

១/- ឧបត្ថម្ភសាលាបឋមសិក្សាតាំងក្រសាំង ថវិកាចំនួន ២.០០០.០០០រៀល

២/- ឧបត្ថម្ភមន្ត្រីការិយាល័យអប់រំ ចំនួន ១២រូប រដ្ឋបាលស្រុក និងសមាជិកគណៈកម្មការបក្សភូមិ-ឃុំ ចំនួន ២៥រូប និងលោកគ្រូ-អ្នកគ្រូ ចំនួន ២៨រូប ក្នុងម្នាក់ៗទទួលបានក្បួយ ១ និងថវិកាចំនួន ៣០.០០០រៀល

៣/- ឧបត្ថម្ភសិស្សានុសិស្ស ចំនួន ២៤៩រូប ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក១ដើម ខ្មៅ១ដើម និងថវិកាចំនួន ១០.០០០រៀល។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលជាគណៈអធិបតី ព្រមទាំង លោក លោកស្រី តំណាងអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងក្បួយៗសិស្សានុសិស្សទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងសូមសម្រេចបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!



សុន្ទរកថា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និង
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា

Remarks by
H.E.Dr. Chea Serey, Governor of the National Bank of Cambodia
at the Signing Ceremony of the Memorandum of Understanding between
the National Bank of Cambodia and the United Nations Development Program

Phnom Penh, 9th December 2025

១២១២ ❄ ២០២៥

- Ms. Kanni Wignaraja, Assistant Secretary General of the United Nations, Assistant Administrator to UNDP, and Regional Director for Asia and the Pacific
- Mr. Enrico Gaveglia, UNDP Resident Representative
- Excellencies, Ladies and Gentlemen!
- Good morning!



It is a great pleasure to welcome you to the SOSORO Museum, a venue that serves as a living narrative of Cambodia's long monetary journey and a fitting location to mark a new chapter in our partnership with the United Nations Development Programme (UNDP). This occasion not only exemplifies a longstanding partnership but also underscores our shared commitment to Cambodia's sustainable, inclusive, and resilient socio-economic development. Today's signing of our Memorandum of Understanding (MOU) is truly another historic milestone, reflecting the strong and enduring cooperation between the National Bank of Cambodia (NBC) and UNDP.

For decades, UNDP has been a trusted partner here in Cambodia as the country works toward its major national goals. The support of UNDP has profoundly contributed to poverty reduction, livelihood development, gender equality, and the acceleration of progress toward the Sustainable Development Goals in Cambodia, helping build stronger institutions, a more resilient economy, and a more sustainable future.

The MOU we are signing today is another firm commitment from UNDP, a meaningful step that reinforces our dedication to national priorities. In a world managing persistent climate issues, economic uncertainty, and continuous technological change, we share the belief that strong partnerships

are essential to building a modern, resilient, and inclusive financial system that is fundamental to Cambodia's development. At the same time, we cannot overlook the realities faced by our people in the context of regional tensions. Particularly, with the Cambodia–Thailand border conflict, our people are suffering from the repercussions of violence and instability. More than ever, peace is of the essence and we remain hopeful that negotiations can resume soon and lead to a peaceful solution, with the continued support and good offices of the United Nations.



Despite these tough circumstances, I have deep confidence that our collaboration with UNDP will continue to strengthen Cambodia's sustainable ecosystem, securing our long-term national goals. To this end, this MOU provides a framework for cooperation that is fully aligned with the Royal Government of Cambodia's Pentagonal Strategy, whose core priorities are economic stability, sustainability, and digital transformation. Through this bond, we will deepen our efforts in promoting the use of the Khmer riel, advancing climate and sustainable finance, and developing a cross-border interoperable financial framework.

On behalf of the NBC, I would like to extend my sincere appreciation to the entire UNDP team for your ongoing support, commitment, and partnership. We look forward to working closely with you to successfully implement our shared goals aiming at amplifying greater positive impacts for the Cambodian people, fully aligned line with the Royal Government's policies and long-term vision.

Lastly, may I wish Ms. Kanni Wignaraja a productive and memorable stay in Cambodia.

Thank you!

ୱୱୱ*୩୩୩



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់
ដំបូងឆ្នាំ២០០១មក ក្រោមគំនិតផ្តួចផ្តើមរបស់ **ឯកឧត្តម ហា ចាន់តូ** អតីតទេសាភិបាលនៃធនាគារជាតិ

នៃកម្ពុជា។ យុទ្ធសាស្ត្រដែលកំពុងសម្ពោធពេលនេះ គឺជាឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នកម្មលើកទី៤ ហើយ ដែលការធ្វើបច្ចុប្បន្នកម្មនេះបង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុសំដៅគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា។ គួររំលឹកថា យុទ្ធសាស្ត្រដែលត្រូវបានអនុវត្តកន្លងមក បានពង្រឹងមូលដ្ឋានគ្រឹះរបស់ប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយស្ថិរភាព ពិពិធកម្ម ទំនើប និងសមាហរណកម្ម។



លោក Vijay Kumar Akasam ប្រធានប្រតិបត្តិការ បេសកកម្មប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី



គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី!

ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ទាំងផ្នែក សេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ វិស័យហិរញ្ញវត្ថុបានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានគាំទ្រយ៉ាង សកម្មដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ប្រព័ន្ធធនាគារបន្តមានភាពធន់ រឹងមាំ និងមានដើមទុនគ្រប់គ្រាន់ ស្របពេលដែលប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិកត្រូវបានអភិវឌ្ឍ និង ពង្រីកវិសាលភាពយ៉ាងឆាប់រហ័សដល់ជនបទ និងប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស។ ម្យ៉ាងទៀត ការកែទម្រង់ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដូចជា វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យបរិយាកាសកិច្ច វិស័យ សោធន និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនានា ត្រូវបានអភិវឌ្ឍនិងបានដើរតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ច។ សមិទ្ធផលទាំងនេះ មិនត្រឹមតែបញ្ជាក់ពីការដឹកនាំប្រកបដោយចក្ខុវិស័យត្រឹមត្រូវរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បញ្ញត្តិករ និយ័តករ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ទោះយ៉ាងណា ស្ថានភាពជុំវិញពិភពលោកមានការផ្លាស់ប្តូរលឿន ជាមួយនឹងភាពមិនប្រាកដប្រជា ខ្ពស់។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់នូវកាលានុវត្តភាពដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែក៏នាំមកនូវភាពងាយ រងគ្រោះថ្នាក់ផងដែរ។ វិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់ដែលបន្សល់ទុក បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់

ផ្គត់ផ្គង់សកល កំណើនសេដ្ឋកិច្ច និងនាំឱ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រ។ ការកើនឡើងនៃ ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងជម្លោះប្រដាប់អាវុធបានបង្កផលវិបាកដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មអន្តរជាតិ ទំនុកចិត្តវិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក កាន់តែ មានភាពមិនច្បាស់លាស់។ ជាមួយនឹងចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ ប្រព័ន្ធហិរញ្ញវត្ថុត្រូវតែមានសមត្ថភាពនិងថាមវន្តដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលមានលក្ខណៈ ប្រទាក់ក្រឡាជាងមុន ការធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅ និងផលិតភាពខ្ពស់ជាងមុនផងដែរ។



ក្នុងទិសដៅនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ នឹងឆ្លើយតបទៅនឹងការវិវត្ត ទាំងនេះ តាមរយៈការផ្តល់ជាផែនទីមគ្គុទ្ទេសក៍ ដែលមានចក្ខុវិស័យវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយ។ យុទ្ធសាស្ត្រនេះ ផ្តោតលើអាទិភាពចម្បងៗ រួមមាន i/-ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដើម្បីការពារទំនុកចិត្ត និង ភាពធន់ ii/-ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ជាពិសេស សម្រាប់ស្ត្រី យុវជន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគមន៍បទ iii/-ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ សំដៅធ្វើពិពិធកម្មប្រភពទុនរយៈពេល វែង iv/-ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប៉ារ ដើម្បីធានានូវសុវត្ថិភាព និងភាពទុកចិត្តនៃ នវានុវត្តន៍បច្ចេកវិទ្យា v/-ការគាំទ្រនិងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលគាំទ្រដល់បរិស្ថាន និង ការប្រែប្រួលអាកាសធាតុ និង vi/-ការពង្រឹងអភិបាលកិច្ច និងកិច្ចសហការរវាងស្ថាប័នទាំងអស់នៅក្នុងវិស័យ ហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាដៃគូអភិវឌ្ឍន៍សំខាន់ ក្នុងការផ្តល់ជំនួយបច្ចេកទេសសម្រាប់រៀបចំឯកសារនេះឡើង។ ខ្ញុំសូមអរគុណដល់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ សមាជិក-សមាជិកនៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងក្រុមការងារ បច្ចេកទេសទាំងអស់តំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែងក្នុងការរួមចំណែកធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្ត្រនេះឡើង ស្របតាមយុទ្ធសាស្ត្របញ្ជាកោណ-ដំណាក់កាលទី១ និងគោលដៅអាទិភាពនានារបស់ រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមអរគុណផងដែរដល់វិស័យឯកជនទាំងអស់ ដែលនឹងដើរតួនាទីកាន់តែសំខាន់ ថែមទៀតក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ។

គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី!

វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនេះ នឹងបន្តពង្រឹងការផ្តល់កាលានុវត្តភាព និងលើកកម្ពស់សហគ្រិនភាព ដែលជំរុញសកម្មភាពអាជីវកម្ម បង្កើនការសន្សំនិងវិនិយោគសម្រាប់អនាគត និងគាំទ្រដល់កំណើនប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០២៣០ នាថ្ងៃនេះ ពិតជាបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់គ្រប់ភាគី ពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានភាពធន់ ប្រកួតប្រជែង បរិយាបន្ន និងមានចក្ខុវិស័យវែងឆ្ងាយ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ** ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធី ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមជូនពរឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយពិលាស ព្រមទាំងទទួលបាននូវកិច្ចសហការ ល្អពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ឱ្យបន្តសម្រេចជោគជ័យនាពេលខាងមុខ។

សូមអរគុណ!

សុន្ទរកថា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយូអេសប៊ី
រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
(ដំណាក់កាលទី២៖ ឡាវស្កេនខេអេបយូអេសប៊ី)

Remarks by

H.E.Dr. Chea Serey, Governor of the National Bank of Cambodia
at the Official Launch of Cross-Border QR Code Payments between
the Kingdom of Cambodia and the Lao PDR (Phase 2: Lao scans KHQR Codes)

Phnom Penh, 19th December 2025

- **H.E. Bounkham Vorachit, Governor of the Bank of the Lao PDR**
 - **H.E. Buakeo Phumvongsay, Ambassador of the Lao PDR to the Kingdom of Cambodia**
 - **Excellencies, Distinguished Guests, Ladies and Gentlemen!**
- Good morning!**



It is an honor to join you today at the official launch of Phase 2 of the Cross-Border QR Code Payment Initiative between the Kingdom of Cambodia and the Lao PDR. This milestone builds upon the success of Phase 1, launched in August 2023, which allowed customers using Cambodia's Bakong app to scan Lao QR codes while visiting Laos. Today's gathering represents a crucial advance in enhancing financial connectivity while deepening economic integration between our two nations.

I would like to commend the close cooperation between the National Bank of Cambodia and the Bank of the Lao PDR, formalized through a Memorandum of Understanding signed in November 2022, which has provided a strong foundation for cross-border payment innovation and financial inclusion. Building on this foundation, today's launch of Phase 2 reflects the dedication and hard work of our technical teams and private-sector partners, whose efforts made this achievement possible.

With Phase 2, Lao citizens can now use their mobile banking applications to scan KHQR codes at around 4.5 million merchants across Cambodia. This initiative opens new

opportunities for merchants in both countries to broaden their market reach, while bolstering trade, investment, and tourism between our two nations. Travelers will benefit from a seamless, fast, and secure cross-border payment experience, further enhancing convenience and consumer confidence.



Beyond its technical accomplishments, this initiative serves as a bridge connecting the cultures, economies, and peoples of Cambodia and Laos. It: 1) supports economic ties by facilitating secure digital transactions; 2) enhances tourism by simplifying payment processes; and 3) promotes deeper regional integration within ASEAN.

This launch also exemplifies our shared commitment to realizing ASEAN's vision through interconnected digital payment systems. It underscores the National Bank of Cambodia's dedication to collaborating with the government and regional partners to advance digital socio-economic development and support sustainable economic growth.



Excellencies, Distinguished Guests, Ladies and Gentlemen,

As we look forward, I encourage all stakeholders—central banks, financial institutions, and technology partners—to continue building on this achievement by expanding payment interoperability and fostering innovation that is inclusive and secure. The partnership between Cambodia and Laos serves as a powerful example of what regional collaboration can achieve—one that lays a strong foundation upon which we can collectively build a more integrated, equitable, and resilient ASEAN.

Thank you!



Remarks by

Phnom Penh, 12th November 2025

Allow me to begin by briefly outlining Cambodia's domestic context as a small and open economy, and why vigilance toward the changing global financial landscape is critical. The Cambodian economy is projected to expand at a more moderate pace in 2025, reflecting headwinds from U.S. trade tariffs and regional border tensions. The garment and tourism sectors are expected to moderate following strong growth in the first half of the year, while construction and agriculture continue to demonstrate resilience. Despite this moderation, overall growth remains relatively robust at around 5 percent, underpinned by manufacturing diversification and a strong agricultural base. Inflation and the exchange rate remain stable.

providing a sound macroeconomic foundation for future recovery as external conditions become more favorable.

Nevertheless, Cambodia remains exposed to external risks, as its growing integration into the global economy makes it more sensitive to international financial developments. A nuanced understanding of global market dynamics – capital flows, interest rate shifts, and investor sentiment – is therefore indispensable for informed policymaking, financial sector stability, and long-term sustainable growth.



While we continue to strengthen our domestic financial markets, lessons from the global developments – particularly monetary policy adjustments, capital market trends, and safe-haven asset behavior – offer critical guidance for managing external shocks and fostering economic resilience.

The video presentation we have just viewed offered a compelling overview of the complex crosscurrent shaping the global financial environment. The so-called “triple squeeze” – the fading stimulus, lingering tariff effects, and the delicate balance of policy normalization – captures the immense challenges we face. The central question posed – “How do we navigate the transition from temporary resilience to a more uncertain global reality” – lies at the heart of today’s discussions. To help address this, we are privileged to welcome leading international experts who will share their perspectives on current financial trends and global outlooks.

At the National Bank of Cambodia, our research and reserve management teams continuously monitor global financial developments. Over the years, this engagement has enabled us to cultivate strong relationships with distinguished economists and financial experts worldwide – relationships that have served as valuable sources of analysis and insight. The primary objective of this morning’s forum is therefore straightforward: to share these insights directly with Cambodia’s key stakeholders in policymaking, finance and the private sector. We

hope that the timely updates and perspectives presented today will assist participants in making more informed and strategic decisions in their respective fields.

In this inaugural session, we are honored to host the Banque Centrale du Luxembourg, a valued partner of the National Bank of Cambodia for over two decades. Through this partnership, many of our young professionals – graduates of the University of Luxembourg’s School of Finance – have benefited from practical training and mentorship with the Bank’s experienced investment specialists. This collaboration has provided the NBC with a strong foundation of well-trained financial experts, enhancing our capacity to navigate the complexities of the global financial system. I would like to express my sincere appreciation to Mr. Rienhold Felber for his personal commitment to these capacity-building initiatives and for graciously accepting our invitation to speak today.

We are also privileged to have with us representatives from BlackRock and Amundi Asset Management – two of the world’s largest and most respected investment institutions. Their scale and expertise reflect the highest standards of global asset management. This morning, we are fortunate to hear from Ms. Yui Hui Wong, Portfolio Manager for Asia Fixed Income at BlackRock, and Mr. Florian Neto, Head of Investment for Asia at Amundi – both distinguished practitioners in their fields. Their participation underscores the caliber of expertise gathered at this forum.



We trust that today's discussions will yield valuable, practical insights to enhance the financial management practices of Cambodia's financial institutions and contribute meaningfully to the development of our domestic financial markets.

This forum marks the beginning of what we envision as a regular annual platform for knowledge exchange and policy dialogue. I therefore look forward to your continued engagement in the years ahead.

On this note, I wish all distinguished guests, speakers, and participants good health, success, and a most productive day of discussion.

Thank you!



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិនៃកម្ពុជា

លេខ ២៧៧ ០២៤ ០៣៥ ០៣៥ (ប្រកាសព័ត៌មាន)

សេចក្តីប្រកាសព័ត៌មាន

ក្នុងនាមអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មានអតិថិជននៅតាមធនាគារខ្លះមានការបារម្ភ ហើយបានទៅដកប្រាក់របស់ខ្លួនវិញ ជាពិសេសនៅធនាគារ ព្រីនស៍ ម.ក.។

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព (សាច់ប្រាក់) គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន។

ដោយឡែក ចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយពាក់ព័ន្ធនឹង ធនាគារ ព្រីនស៍ ម.ក. អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាន និងកំពុងចាត់វិធានការត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ធនាគារនេះមានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជននៅធនាគារ ព្រីនស៍ ម.ក. និង ជាពិសេស ដើម្បីធានានូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។

ថ្ងៃសៅរ៍ ១១ រោច ខែអស្សុជ ឆ្នាំឃ្លូវ ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥



ទំនាក់ទំនង ៖

អង្គភាពទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៨៨

អ៊ីម៉ែល ៖ nbccommunication@nbc.gov.kh

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ៖

www.nbc.gov.kh , www.facebook.com/nationalbankofcambodiaofficial , www.x.com/nbccambodia ,
www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia ,
www.youtube.com/channel/UC3GoCm_QGSSLjXZXvbcATfA

ប្រាប់សំបុត្រលេខ ២៥, ឡូត៍លេខ ៨៨ ផ្លូវលេខ ១០២ កែងផ្លូវលេខ ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ , ទូរស័ព្ទ : (៨៥៥-២៣) ៧២២ ៥៦៣, ទូរស័ព្ទ / ទូរសារ : (៨៥៥-២៣) ៨២៦ ១១៧



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិនៃកម្ពុជា

លេខ: ៥២៧-០២៥-១៤២០.ស.ស.ណ

សេចក្តីបំភ្លឺព័ត៌មាន

នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹកដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាសដែលចេញពី “ធនាគារខ្មែរពិតៗ”។

សូមបញ្ជាក់ជូនសាធារណជនថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតគឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់។

ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំឃ្លា ព.ស. ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២៥



ទំនាក់ទំនង ៖

អង្គភាពទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា

ទូរសព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៨៤

អ៊ីម៉ែល ៖ [nbccommunications@nbc.gov.kh](mailto:nbcccommunications@nbc.gov.kh)

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ៖

www.nbc.gov.kh , www.facebook.com/nationalbankofcambodiaofficial , www.twitter.com/nbccambodia ,
www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia ,
www.youtube.com/channel/UC3GoCm_QGSSLjXZXvbcATfA



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិនៃកម្ពុជា

លេខ: ៥៤.៣៣៤-៤៤/២០២៥ លេខស្នងការ

សេចក្តីណែនាំ
ស្តីពី

វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

ឆ្លើយតបនឹងការអំពាវនាវរបស់ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី** នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជាសម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖

១. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកដោយ៖

- ក. លើកលែងរាល់កម្រៃនិងការដាក់ពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង
- ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ

២. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖

- ក. លើកលែងរាល់កម្រៃនិងការដាក់ពិន័យពាក់ព័ន្ធនឹងឥណទាន គិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ
- ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ
- គ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់) លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និង
- ឃ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ៨០ (ប្រាំបួនសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី

៤

៣. តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង


៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥

ឧបនាយករដ្ឋមន្ត្រី
នាយក



ជា សិរី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិ នៃ កម្ពុជា

លេខ២១៨...០២៥...០២៥...៤...ធនាគារជាតិនៃកម្ពុជា

ថ្ងៃចេញផ្សាយ៖ ថ្ងៃចន្ទ ១៩ ខែ ឧសភា ឆ្នាំម្សាញ់ សប្តាស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន

ស្តីពីការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ធនាគារជាតិនៃកម្ពុជា សម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចំនួន ២០ ចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា ដែលមានដូចខាងក្រោម៖

ល.រ	គ្រឹះស្ថានឥណទានជនបទ	ទីតាំង
១	ខេមកា ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
២	ប្លូ ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
៣	ស្វាយ ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
៤	ខ្មែរអង្ករ ហ្វាយនែន ភីអិលស៊ី	រាជធានីភ្នំពេញ
៥	សកល ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
៦	អេស អេច ជី ហ្វាយនែន ភីអិលស៊ី	រាជធានីភ្នំពេញ
៧	អេអេហ្វជី ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
៨	លីដ-ធី អាយ ភី អេស ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
៩	រស្មីសិរីមង្គល ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
១០	ជីប៊ីអាយធី ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
១១	ស៊ី.ខេ ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
១២	យូនីដា ហ្វាយនែន ម.ក	រាជធានីភ្នំពេញ
១៣	កូនកសិករ ហ្វាយនែន ភីអិលស៊ី	រាជធានីភ្នំពេញ
១៤	អូស៊ីដាហ្វ ហ្វាយនែន ម.ក	រាជធានីភ្នំពេញ



១៥	ឥណទាន លើកស្ទួយសមត្ថភាព គ្រួសារ ម.ក	ខេត្តកំពង់ចាម
១៦	អរ អែន ឌី ប៊ី ហ្វាយនែន ភីអិលស៊ី	ខេត្តបាត់ដំបង
១៧	ស៊ី វី អេ ហ្វាយនែន ម.ក	ខេត្តកំពង់ស្ពឺ
១៨	ភូមិន្ទ ក្រេឌីត ភីអិលស៊ី	ខេត្តកំពង់ស្ពឺ
១៩	ខេ អ៊ី ភី ហ្វាយនែន ម.ក	ខេត្តកំពង់ស្ពឺ
២០	ពន្លឹកសិករខ្មែរ ម.ក	ខេត្តបន្ទាយមានជ័យ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តា
ប្រាប់ជាព័ត៌មាន។



ទំនាក់ទំនង៖

ផ្នែកទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៩៦

អ៊ីម៉ែល ៖ nbccommunication@nbc.gov.kh

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា៖

www.nbc.gov.kh , www.facebook.com/nationalbankofcambodiaofficial , [www.twitter.com/nbccambodia](https://twitter.com/nbccambodia) ,

www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia ,

<https://www.youtube.com/@nationalbankofcambodia3967>

លោកជំនាញបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Tenpay Global ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី



នាថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំនាញបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TenPay Global អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយសក្តានុពល” រវាងធនាគារជាតិនៃ

កម្ពុជា និងក្រុមហ៊ុន Tenpay Global ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ ការចុះអនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន TenPay Global ដើម្បីធ្វើការរួមគ្នាក្នុងការជំរុញអន្តរាប្រតិបត្តិការរវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ឌីជីថលរវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងសហការគ្នាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល ព្រមទាំងជំរុញសមាហរណកម្មការទូទាត់ឆ្លងដែន និងផ្ទេរប្រាក់ឆ្លងដែន (ការផ្ទេរប្រាក់ចេញ និងការផ្ទេរប្រាក់ចូល) រវាងប្រទេសកម្ពុជា និងប្រទេសចិន។




លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ជា វ៉ាន់ជេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ឯកឧត្តម ជា វ៉ាន់ជេត រដ្ឋមន្ត្រី
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

នាថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ជា វ៉ាន់ជេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍អញ្ជើញ

ជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹង គណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នក ប្រើប្រាស់រវាងធនាគារជាតិនៃកម្ពុជា និងក្រសួង



ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅធនាគារជាតិនៃ កម្ពុជា អគារសែនសុខ។ តាមរយៈអនុស្សរណៈនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត នឹងមានមូលដ្ឋាន គ្រឹះដីរឹងមាំ ក្នុងការពង្រឹងសុវត្ថិភាពនៃព័ត៌មាន

អត្តសញ្ញាណអតិថិជន បានកាន់តែមានប្រសិទ្ធភាព ជាងមុនសំដៅ ១) ទប់ស្កាត់ បទល្មើសឆបោក ដោយ បន្តអត្តសញ្ញាណ និង ២) ជំរុញការធ្វើបរិវត្តកម្ម និង នវានុវត្តន៍ឌីជីថលក្នុងវិស័យធនាគារ និងវិស័យ ទូរគមនាគមន៍ក្នុងការគាំទ្រសេដ្ឋកិច្ច និងសង្គម ឌីជីថលនៅកម្ពុជា។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារកណ្តាលឡាវអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោកជំទាវ Bounkham Vorachit
ទេសាភិបាល ធនាគារកណ្តាលឡាវ

នាថ្ងៃសុក្រ ១៤ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham

Vorachit ទេសាភិបាល ធនាគារកណ្តាលឡាវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង



ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការអនុវត្តនយោបាយរូបិយវត្ថុ វឌ្ឍនភាពនៃវិស័យធនាគារ និងការគ្រប់គ្រងអត្រាប្តូរប្រាក់នៃប្រទេសទាំងពីរ។ បន្ថែមលើនេះ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ

និងគម្រោងអាទិភាពសម្រាប់បន្តកិច្ចសហប្រតិបត្តិការនាឆ្នាំខាងមុខ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោកជំទាវទេសាភិបាល នៃធនាគារកណ្តាលទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយូអរកូត ដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងពិធីចុះអនុស្សរណៈយោគយល់ដើម្បីលើកកម្ពស់កិច្ចសហការរវាង ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និង ក្រុមហ៊ុន Lao Credit Information Company (LCIC) ផងដែរ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនៃកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ (ABIS) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី



នាថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួម ជាវគ្គនៃកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ២០២៥ (ABIS) ក្រោមប្រធានបទ “បង្កើនអំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើន

ក្នុងសេដ្ឋកិច្ចឌីជីថល” នៅទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី។ វេទិកានេះមានការចូលរួមពីវគ្គនានា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន បច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជា Google និង TikTok ជាដើម ដោយបានផ្ដោតលើកិច្ចពិភាក្សា អំពីដំណោះស្រាយចំពោះឧបសគ្គរបស់ MSMEs ក្នុងសេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការតំបន់ និង តួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុង



ការបង្កើនអំណាចដល់ MSMEs ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។ នាឱកាសនេះ លោកជំទាវ បានមានប្រសាសន៍ពី វឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេស ដំណើររៀបចំប្រព័ន្ធទូទាត់បាតង និងបទពិសោធន៍ ជោគជ័យដែលប្រតិបត្តិការប្រព័ន្ធបាតងបានជំរុញ ការរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យមនៅ កម្ពុជា។ លោកជំទាវក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដើម្បីឱ្យសហគ្រាស

អាចធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយ សំដៅកាត់បន្ថយ គម្លាតឌីជីថលក្នុងតំបន់ និងលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ។ គួររំលឹកថា កិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំ ដែល ត្រូវបានរៀបចំអមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធ ដោយមានវត្តមានចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន ដែលមកពី ទូទាំងតំបន់អាស៊ាន និងប្រទេសជាដៃគូនានាជុំវិញ ពិភពលោក។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាភ្នាក់ងារក្នុងកិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg លើកទី៦ នៅ ទីក្រុងតូឡូឡាណូ ប្រទេសម៉ាឡេស៊ី



នាថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាភ្នាក់ងារក្នុង កិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg លើកទី៦ ក្រោមប្រធានបទ៖ “ផ្ដោតលើកិច្ចការធនាគារកណ្តាល៖ អតិផរណា ភាពមានការងារធ្វើ និងរូបិយប័ណ្ណ” នៅ ទីក្រុងតូឡូឡាណូ ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ច ពិភាក្សានេះ លោកជំទាវបានមានប្រសាសន៍ពីការ រក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការការពារសុចរិតភាពនៃ

ប្រព័ន្ធហិរញ្ញវត្ថុ សំដៅបង្កើនទំនុកចិត្តរបស់វិនិយោគិន។ ទន្ទឹមនេះ លោកជំទាវក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បី ឆ្លើយតបទៅនឹងបញ្ហាថ្មីៗជាសកល តួយ៉ាងដូចជា បទល្មើសឆបោកតាមអនឡាញជាដើម។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសកម្ពុជាដែលបង្កើន ភាពអំណោយផលដល់បរិយាកាសវិនិយោគ និងការ ពន្លឿនការធ្វើពិពិធកម្មផលិតផលនាំចេញ និងទីផ្សារ នាំចេញ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនៃកិច្ចពិភាក្សាស្តីពី ស្ត្រីទូទាំងសកលលោកក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវេទិកាជំនាញសម្រាប់អនាគត នៅប្រទេសសិង្ហបុរី



នាថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនៃកិច្ចពិភាក្សាស្តីពី ស្ត្រីទូទាំងសកលលោកក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Global Women in AI) នៅក្នុងវេទិកាជំនាញសម្រាប់អនាគត (Future Skills Forum) នៅប្រទេសសិង្ហបុរី។ ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ បានមានប្រសាសន៍ថា បច្ចេកវិទ្យាបញ្ញា

សិប្បនិម្មិត (AI) មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលមានតម្រូវការកាន់តែទូលំទូលាយឡើងៗ និងចាំបាច់ត្រូវមានការចូលរួមពីអ្នកដឹកនាំជាស្ត្រីនៅទូទាំងសកលលោក ដើម្បីលើកកម្ពស់លទ្ធភាពទទួលបាននិងប្រើប្រាស់ទិន្នន័យដែលជាធនធានផ្តល់ដោយបច្ចេកវិទ្យានេះ។ ទន្ទឹមនេះ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាមទារឱ្យការទទួលខុសត្រូវ តម្លាភាព និងតុល្យភាពនៃទិន្នន័យ។ លើសពីនេះ នៅពេលដែលស្ត្រីមានគោលបំណងក្នុងការប្រើប្រាស់ទិន្នន័យទាំងនោះ ច្បាស់លាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាចជួយស្ត្រីក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើននៅទូទាំងពិភពលោក។



លោកជំនាញបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាភ្នាក់ងារកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរឆ្ពោះទៅរកទស្សនវិស័យនៃការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នៅប្រទេសសិង្ហបុរី



នាថ្ងៃពុធ ៧ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំនាញបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាភ្នាក់ងារកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរឆ្ពោះទៅរកទស្សនវិស័យនៃការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” (The Global Policy Dialogue: Towards the Next Decade of Transformation and New Financial Corridors) ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នៅប្រទេសសិង្ហបុរី។ កិច្ចពិភាក្សានេះមានវត្តមានចូលរួមពី **ឯកឧត្តម Michael S. Barr** សមាជិកក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលសហរដ្ឋអាមេរិក **ឯកឧត្តម Abdul Rasheed Ghaffour** ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី **លោកស្រី Lucy Rigby KC MP** លេខាធិការសេដ្ឋកិច្ចប្រចាំក្រសួងរតនាគារ និង

អភិបាលក្រុងចក្រភពអង់គ្លេស និងលោកជំនាញ **Soraya Hakuziyaremye** ទេសាភិបាល ធនាគារកណ្តាលប្រទេសរ៉ាន់ដា ព្រមទាំងមានការសម្របសម្រួលដោយលោក **Tommaso Mancini-Griffoli** អនុប្រធាននាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធន នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។ ក្នុងកិច្ចពិភាក្សានេះ លោកជំនាញទេសាភិបាលបានលើកឡើងពីការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI) និងសារៈសំខាន់នៃការធានាបានការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវសំដៅរក្សាបានតុល្យភាពរវាងវិនិយោគ និងស្ថិរភាពហិរញ្ញវត្ថុ។ គួររំលេចថា ពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី គឺជាវេទិកាសកលដែលមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹង និងសហការរួមគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព និងបរិយាបន្ន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ធនាគារ ហត្ថា ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Kenichi Yamato តំណាងភាគទុនិក
ធនាគារ ហត្ថា ម.ក

នាថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សៅ សប្តាស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ធនាគារ ហត្ថា ម.ក ដឹកនាំដោយលោក Kenichi Yamato តំណាងភាគទុនិក ធនាគារ ហត្ថា ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោក Kenichi បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ ហត្ថា ម.ក ដែលជាសមាជិកមួយរបស់ធនាគារ Mitsubishi UFJ Financial Group (MUFG) នៃប្រទេសជប៉ុន និងបានបង្ហាញពីការប្តេជ្ញារបស់ភាគទុនិក ក្នុងការគាំទ្រនិងបន្តវិនិយោគរយៈពេលវែងនៅកម្ពុជា។ បន្ថែមលើនេះ

លោកក៏បានលើកឡើងពីការខិតខំអនុវត្តតាមក្របខណ្ឌបទប្បញ្ញត្តិនានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ធនាគារ។ ជាការឆ្លើយតបលោកជំទាវទេសាភិបាល បានថ្លែងអំណរគុណលោកតំណាងភាគទុនិក ចំពោះការជឿជាក់ក្នុងការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជានូវក្នុងការជួយពង្រឹងភាពធន់ក្នុងវិស័យធនាគារនៅកម្ពុជា។ ទន្ទឹមនេះ លោកជំទាវក៏បានស្នើធនាគារបន្តគាំទ្រដល់វិស័យធនាគារ តាមរយៈការបន្តបង្កើតផលិតផលហិរញ្ញវត្ថុថ្មីដោយប្រើប្រាស់ឌីជីថល និងចូលរួមផ្តល់ធាតុចូលនានា ដើម្បីពង្រឹងការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Lee Hwan Ju
ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន

នាថ្ងៃចន្ទ ១៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក ដឹកនាំដោយលោក Lee Hwan Ju

ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោក Lee បានជម្រាបជូនពីការតាំងចិត្តរបស់លោកក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងបានលើកឡើងពីសារៈសំខាន់នៃការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសក្តានុពលរបស់កម្ពុជាដើម្បីបញ្ចៀសការយល់ច្រឡំ



នានា។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមានបរិយាកាស វិនិយោគអំណោយផល ដែលបានធ្វើឱ្យម្ចាស់ភាគហ៊ុន របស់ធនាគារគូកមីន មានទំនុកចិត្ត និងសម្រេចចិត្ត ពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការ បន្តគាំទ្រដល់ ធនាគារខេប៊ី ប្រាសាក់ ម.ក ដែលជា បុត្រសម្ព័ន្ធ។ លោកក៏បានមានប្រសាសន៍ពីការតាំងចិត្ត ក្នុងការធ្វើឱ្យការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្លាយជាគំរូមួយដើម្បីបង្ហាញដល់វិនិយោគិនកូរ៉េ ផ្សេងទៀតអំពីបទពិសោធដោតជ័យក្នុងការវិនិយោគ នៅកម្ពុជាផងដែរ។ លើសពីនេះ លោកក៏បានបង្ហាញ ចំណាប់អារម្មណ៍ពីការរៀបចំបានយ៉ាងល្អនៃដំណើរការ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីល្បីសានវ័ន (ស.ស.វ) និងបានលើកសរសើរអំពីដំណើរដ៏វែងឆ្ងាយ នៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះពិនិត្យស្ថានភាពប្រតិបត្តិការរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក តាមបណ្តាខេត្តមួយចំនួនដើម្បី

សិក្សាពីសក្តានុពលក្នុងការពង្រីកផលិតផលសេវា ហិរញ្ញវត្ថុបន្ថែម។ ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ តំណាងភាគទុនិក ធនាគារ គូកមីន នៃប្រទេសកូរ៉េ ខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការ ប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។ លោកជំទាវក៏បានមានប្រសាសន៍ពីការវិវត្តនៃការ រៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយផលដល់ការធ្វើប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោកប្រធាននាយក ប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាព សេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក Leong Wai Mun អគ្គនាយកធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Leong Wai Mun អគ្គនាយកធនាគារ
ហុង លីអុង (ខេមបូឌា) ភីអិលស៊ី

នាថ្ងៃចន្ទ ១៣ រោច ខែអស្សុជ ឆ្នាំម្សៅ សប្តាស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យ លោក Leong Wai Mun អគ្គនាយកធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ ធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោក Leong Wai Mun បានជម្រាបជូនអំពីវឌ្ឍនភាព ប្រតិបត្តិការរបស់ធនាគារ ហុង លីអុង ដែលជា បុត្រសម្ព័ន្ធរបស់ធនាគារ ហុង លីអុង ប៊េហាដ នៅ ប្រទេសម៉ាឡេស៊ី និងបញ្ជាក់ពីឆន្ទៈពង្រីកប្រតិបត្តិការ ដើម្បីគាំទ្រសហគ្រាសនៅកម្ពុជាក្នុងវិស័យសក្តានុពល មួយចំនួនដូចជា ឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិកម្ម និងផលិតផលកែច្នៃផ្សេងៗទៀត។ នាឱកាសនេះ លោកក៏បានជម្រាបជូនពីចំណាប់អារម្មណ៍វិនិយោគ

របស់ក្រុមហ៊ុនរួមសម្ព័ន្ធនៅម៉ាឡេស៊ីដែលបានមក ទស្សនកិច្ចកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគក្នុង វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀតផងដែរ ព្រមទាំងលើកសរសើរពីការវិវត្តវិជ្ជមាននៃហេដ្ឋារចនា- សម្ព័ន្ធនៅកម្ពុជា និងជាពិសេសពីការបើកដំណើរការ អាសយដ្ឋានអន្តរជាតិតេជោ។ ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានសាទរចំពោះវឌ្ឍនភាព ប្រតិបត្តិការរបស់ធនាគារនាពេលកន្លងមក និង លើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការថែមទៀត។ បន្ថែមលើនេះ លោកជំទាវក៏មានប្រសាសន៍អំពីស្ថាន ភាពសេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃការរៀបចំបទប្បញ្ញត្តិ មួយចំនួនដែលជួយដល់ការពង្រឹងភាពធននៃប្រព័ន្ធ ធនាគារថែមទៀត ព្រមទាំងជំរុញលើកទឹកចិត្តឱ្យ មានការចូលរួមមតិយោបល់សម្រាប់ជាធាតុចូល ដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តកាន់តែគ្រប់ជ្រុងជ្រោយ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច ប៊ី ប៊ែងយ៉ឹងគ្របនៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Danny Quah Boon Leng នាយកគ្រប់គ្រងអាជីវកម្ម
អន្តរជាតិនៃក្រុមហ៊ុន អ អេច ប៊ី ប៊ែងយ៉ឹងគ្រប

នាថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច ប៊ី ប៊ែងយ៉ឹងគ្របនៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Nurjesmi bin Mohd Nashir នាយកគ្រប់គ្រងសាជីវកម្ម និងលោក Danny Quah Boon Leng នាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោក Danny Quah Boon Leng បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា) នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងបានលើកសរសើរពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការរីកចម្រើន

នៃប្រព័ន្ធទូទាត់បាតង។ លើសពីនេះ ភាគទុនិកក្រុមហ៊ុន អ អេច ប៊ី ប៊ែងយ៉ឹងគ្រប ក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកប្រតិបត្តិការនៅកម្ពុជាថែមទៀតតាមរយៈប្រតិបត្តិការ ធនាគារ អ អេច ប៊ី (ខេមបូឌា) និងបន្តចូលរួមលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យធនាគារ។ ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណចំពោះការតាំងចិត្តក្នុងការពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតកម្មកែច្នៃនានា។ បន្ថែមលើនេះ លោកជំទាវក៏បានលើកទស្សនានានាអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងស្ថិរភាពប្រព័ន្ធធនាគារព្រមទាំងសារៈសំខាន់នៃការលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ




លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោកស្រី Tania Meyer ប្រធានគ្រប់គ្រង
ធនាគារពិភពលោកប្រចាំកម្ពុជា

នាថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សៅ សប្តាស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារ ពិភពលោកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃ កម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល និងលោកស្រី Tania បានលើកឡើងពី កិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេល កន្លងមក។ ជាក់ស្តែង ធនាគារពិភពលោកបាននិង

កំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ ធនាគារជាតិនៃកម្ពុជាដូចជា ការរួមចំណែកក្នុងការ អភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្របខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិ ប្រព័ន្ធធានារ៉ាប់រង លើប្រាក់បញ្ញើ និងបច្ចេកវិទ្យាជាដើម។ លោកស្រី Tania ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ដូចជា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាព ថ្លៃ ភាពរឹងមាំនៃប្រព័ន្ធធនាគារ និងការរីកចម្រើននៃ ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ ក្នុងន័យនេះ លោកស្រី បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយ



ចែករំលែកបទពិសោធដោតជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។ ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានមានប្រសាសន៍ពីការចែករំលែកបទពិសោធនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលកម្ពុជាការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការត្រួតពិនិត្យប្រព័ន្ធធនាគារ ទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។ បន្ថែមលើនេះ លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាតែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលនានាមកកាន់កម្ពុជាក្នុងគោលបំណងស្វែងយល់ពីដំណើរការ

អភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។ លើសពីនេះ លោកជំទាវទេសាភិបាល និងលោកស្រី Tania បានផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងបញ្ហាប្រឈមដែលកំពុងជួបប្រទះដោយសារកត្តាខាងក្រៅមួយចំនួន។ លោកជំទាវទេសាភិបាលក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការរីកចម្រើននៃបច្ចេកវិទ្យា និងហានិភ័យពាក់ព័ន្ធ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ហាសិប្បនិម្មិត AI បញ្ហាសាយប៉រ និងអនឡាញស្តេម ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC
ប្រចាំកម្ពុជា

នាថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ជំនួបនេះមានគោលបំណងជម្រាបជូនពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រី Towfiqua Hoque បានជម្រាបជូនពីរបាយការណ៍សិក្សារបស់ IFC

ទាក់ទងនឹងអនុសាសន៍សម្រាប់លើកកម្ពស់កិច្ចការពារអតិថិជន និងបញ្ជាក់ពីការបន្តចូលរួមគាំទ្រសកម្មភាពអាទិភាពនានា ដែលត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលពីធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ បន្ថែមលើនេះ គណៈប្រតិភូ IFC ក៏បានបង្ហាញពីការគាំទ្រចិត្តក្នុងការបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងការត្រៀមខ្លួនក្នុងការសហការនានាដើម្បីបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានវាយតម្លៃ



ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយ IFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លោកជំទាវក៏បានមានប្រសាសន៍ពីការអនុវត្តយុទ្ធនាការជាច្រើននាពេលកន្លងមក សំដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ដែលមានដូចជាការផ្សព្វផ្សាយវីឌីអូអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន យុទ្ធនាការផ្សព្វផ្សាយពី

ប្រាក់រៀល ការដាក់បញ្ចូលមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ និងការដាក់ឱ្យអនុវត្តស្តង់ដារកិច្ចសន្យាឥណទាន ជាដើម។ ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកម្ចីក្រៅផ្លូវការ និងបញ្ហាផ្សេងទៀត ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ពស់ការផ្តល់និងការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយការទទួលខុសត្រូវ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC)



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជា
នាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC

នាថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ**ឯកឧត្តម Ted Osius** អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC អមដោយមន្ត្រីការទូតនៃស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ គោលបំណងនៃជំនួបនេះគឺដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និង

សក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀត។ កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាពក្នុងវិស័យធុរកិច្ចនិងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។ ក្នុងជំនួបនេះ ឯកឧត្តម Ted Osius បានលើកឡើងពីកត្តាអំណោយផលនៃគោលនយោបាយគាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ



ដឹកនាំរបស់សម្តេចបហរបរាធិបតី ហ៊ុនម៉ាណែត និងបញ្ជាក់ពីការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។ បន្ថែមលើនេះ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាងក្រុមហ៊ុនអាមេរិកធំៗកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និងបញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិការថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងបានថ្លែងអំណរគុណធនាគារជាតិនៃកម្ពុជាដែលតែងផ្តល់កិច្ចសហការនិងការគាំទ្រនាពេលកន្លងមក។ ជាការឆ្លើយតប លោកជំទាវ ទេសាភិបាលបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍនភាព

សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ លោកជំទាវបានមានប្រសាសន៍ពីសារៈសំខាន់នៃការសន្ទនាដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួមទាំងវិនិយោគិនសហរដ្ឋអាមេរិក។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីបទពិសោធដោតជ័យនៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាតងរបស់កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជាឧទាហរណ៍គំរូសម្រាប់បង្ហាញវិនិយោគិនសហរដ្ឋអាមេរិកពីសក្តានុពលវិនិយោគនៅកម្ពុជាក៏ដូចជាឱកាសក្នុងការបង្កើនកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនាំនូវតួនាទី។ នាឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈម និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្លាងស៊ី ដឹកនាំដោយ
លោកប្រធាន Chen Jinxiang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Chen Jinxiang ប្រធានធនាគារកណ្តាលចិន
សាខាតំបន់ស្វយ័តក្លាងស៊ី

នាថ្ងៃអង្គារ ៤ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូ ធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្លាងស៊ី ដឹកនាំដោយលោកប្រធាន Chen Jinxiang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ គោលបំណងនៃជំនួបនេះគឺដើម្បីលើកកម្ពស់កិច្ចសហការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត និងពង្រឹងភាពជាដៃគូយូរអង្វែងរវាងធនាគារកណ្តាលទាំងពីរ។ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នវានុវត្តន៍ហិរញ្ញវត្ថុ និងការស្វែងរកកិច្ចសហការថ្មីៗថែមទៀត។ ក្នុងជំនួបនេះ លោកប្រធាន Chen Jinxiang បានលើកសរសើរពីការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកបានសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ

ល្អជាមួយធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក និងបានជម្រាបជូនពីគោលបំណងពង្រីកកិច្ចសហការថែមទៀតពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន។ ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានស្វាគមន៍ចំពោះគម្រោងពង្រីកកិច្ចសហការនេះ និងបានមានប្រសាសន៍ពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន ដែលកម្ពុជាសម្រេចបានជាមួយប្រទេសជាដៃគូសក្តានុពល។ បន្ថែមលើនេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់ធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្លាងស៊ី ដែលបានគាំទ្រដល់ការដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយប័ណ្ណនៅតំបន់ស្វយ័តក្លាងស៊ី ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិរៀងខ្លួនក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។ បន្ទាប់ពីជំនួបនេះ លោកជំទាវក៏បានអនុញ្ញាតឱ្យគណៈប្រតិភូជួបពិភាក្សាលម្អិតជាមួយក្រុមការងារធនាគារជាតិនៃកម្ពុជា លើប្រធានបទសំខាន់ៗមួយចំនួនផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញសំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ



នាថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញសំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ និងមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស



និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណ ១.០០០រូប។ នាឱកាសនោះ លោកជំទាវ ទេសាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលពិតជាបានបង្ហាញពីស្មារតីតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ រៀនសូត្ររហូតសម្រេចបានលទ្ធផលជាវិជ្ជមាននេះ។ លោកជំទាវ ទេសាភិបាល ក៏បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល លោកនាយក-លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូ ចំពោះការចូលរួមចំណែកក្នុងសមិទ្ធផលនេះផងដែរ។ ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិនទាន់ទទួលបានជោគជ័យឱ្យតស៊ូប្រឹងប្រែងរៀនសូត្របន្តទៀត កុំបោះបង់ចោលការសិក្សា និងកុំបាក់ទឹកចិត្ត ដោយចាត់ទុកថាឆ្នាំនេះបានផ្តល់នូវបទពិសោធផ្ទៃមួយសម្រាប់ត្រៀមខ្លួនឱ្យបានល្អ សំដៅទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំក្រោយ។ នៅខេត្តកំពង់ធំបេក្ខជនប្រឡង





សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ មានសរុបចំនួន ៥.៧៩៥រូប (ស្រី ៣.៣១៩រូប) ក្នុងនោះ បេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ មានចំនួន ២២៤រូប និងបានប្រឡងជាប់ជាស្ថាពរ ២០៩រូប ឬ ៩៣,៥%។ រីឯបេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុកវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុកមានចំនួន

៥៨៥រូប ក្នុងនោះ ៥១៦រូប (៨៨,២១%) បានប្រឡងជាប់ជាស្ថាពរ។ គួររំលឹកថា ធនាគារជាតិនៃកម្ពុជាតែងតែចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំសម្រាប់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”



នាថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប លើស្ទឹងច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសគម្រប់ខួប១៣ឆ្នាំ ដែលព្រះអង្គទ្រង់យាងសោយព្រះទិវង្គត។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅក្នុងវិទ្យាល័យតាំងក្រសាំង នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ



នាថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅក្នុង វិទ្យាល័យតាំងក្រសាំងនៅភូមិសង់ឃ្លាំងឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។ សំណង់អគារបន្ទប់ទឹកស្អាត និងមានសោភ័ណភាពនេះ ត្រូវបានរចនាឡើងដោយ

គិតគូរគ្រប់ជ្រុងជ្រោយពីពន្លឺ ខ្យល់ អនាម័យ និង ភាពងាយស្រួលសម្រាប់ប្រើប្រាស់ ព្រមទាំងចែកដាច់ ដោយឡែករវាងបន្ទប់ទឹកសម្រាប់សិស្សស្រី សិស្ស ប្រុស និងសិស្សមានពិការភាព។ នាឱកាសនោះ លោកជំទាវ បានមានប្រសាសន៍ពីសារៈសំខាន់នៃ ការទទួលបានទឹកស្អាត និងសេវាអនាម័យល្អ ព្រមទាំង បានអំពាវនាវឱ្យមានការចូលរួមថែរក្សាបន្ទប់ទឹកនេះ ឱ្យគង់វង្សយូរអង្វែង ដើម្បីកសាងការរៀបចំដល់ ម្ចាស់ជំនួយ សំដៅជំរុញលើកទឹកចិត្តឱ្យមានការបន្ត ជួយសាងសង់អគារទាំងនេះនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ផ្សេងៗទៀត។ គួររំលេចថា អគារ បន្ទប់ទឹកស្អាតនៅវិទ្យាល័យតាំងក្រសាំងនេះ ត្រូវបាន សាងសង់ក្រោមសហមូលនិធិរបស់ក្រុមហ៊ុន Autobahn VAG Co., Ltd និងក្រុមហ៊ុន Tri Dung Co., Ltd. ដោយមានកិច្ចសម្របសម្រួលពីអង្គការរក្សាកុមារ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារអញ្ជើញដឹកនាំមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនជូនដល់ប្រជាជនភៀសសឹកមួយកន្លែងនៅខេត្តសៀមរាប



នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារ អញ្ជើញដឹកនាំមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា

ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនជូនដល់ប្រជាជន ភៀសសឹកមួយកន្លែងនៅខេត្តសៀមរាបប្រមាណ ៥០០០នាក់។



អត្រាប្តូរប្រាក់ប្រចាំខែ

(អត្រាប្តូរចុងខែ)

ចុងខែ	អត្រាទីផ្សារ					អត្រាផ្លូវការ			គម្លាតអត្រាមធ្យម	
	ទិញ	លក់	មធ្យម	ប្រែប្រួលប្រចាំខែ		មធ្យម	ប្រែប្រួលប្រចាំខែ		អត្រាផ្លូវការ-ទីផ្សារ	
				+/-	%		+/-	%	+/-	%
២០២២										
កក្កដា	៤.០៩៧	៤.១០៤	៤.១០១	៦	០,១៥	៤.០៩៩	២៩	០,៧១	២	០,០៤
សីហា	៤.១០៤	៤.១១៥	៤.១១០	៧	០,១៧	៤.១០៧	៨	០,២០	-៥	-០,១២
កញ្ញា	៤.១១៧	៤.១២៦	៤.១២២	១៣	០,៣២	៤.១១៩	១២	០,២៩	-១	-០,០២
តុលា	៤.១៣៥	៤.១៤៥	៤.១៤០	១៨	០,៤៤	៤.១៤១	២២	០,៥៣	-១	-០,០២
វិច្ឆិកា	៤.១១០	៤.១២០	៤.១១៥	-២៥	-០,៦០	៤.១២២	-១៩	-០,៤៦	២	០,០៤
ធ្នូ	៤.១១៣	៤.១២៣	៤.១១៨	៣	០,០៧	៤.១១៧	-៥	-០,១២	១	០,០១
២០២៣										
មករា	៤.១០២	៤.១១៣	៤.១០៨	-១១	-០,២៧	៤.១០៤	-១៣	-០,៣២	២	០,០៤
កុម្ភៈ	៤.០៥០	៤.០៦៣	៤.០៥៧	-៥២	-១,២៧	៤.០៤៣	-៦១	-១,៤៩	៣	០,១០
មីនា	៤.០៥១	៤.០៦២	៤.០៥៧	០	០,០០	៤.០៥៤	១១	០,២៧	៥	០,១១
មេសា	៤.១១៤	៤.១២៦	៤.១២០	៦៣	១,៥៦	៤.១១៥	៦១	១,៥០	៥	០,១២
ឧសភា	៤.១១៦	៤.១២៦	៤.១២១	២	០,០៥	៤.១១៦	១	០,០២	១	០,០២
មិថុនា	៤.១២៦	៤.១៣៦	៤.១៣១	១០	០,២៤	៤.១៣០	១៤	០,៣៤	១	០,០១
កក្កដា	៤.១២៤	៤.១៣៤	៤.១២៩	-២	-០,០៥	៤.១៣០	០	០,០០	-១	-០,០២
សីហា	៤.១៥១	៤.១៦១	៤.១៥៦	២៧	០,៦៥	៤.១៥៨	២៨	០,៦៨	-៣	-០,០៦
កញ្ញា	៤.១១៩	៤.១៣០	៤.១២៥	-៣២	-០,៧៧	៤.១២២	-៣៦	-០,៨៧	៣	០,០៦
តុលា	៤.១២៩	៤.១៣៧	៤.១៣៣	១០	០,២៤	៤.១៣៥	១៣	០,៣២	២	០,០៥
វិច្ឆិកា	៤.១១៣	៤.១២៣	៤.១១៨	-១៦	-០,៣៩	៤.១១៥	-២០	-០,៤៨	២	០,០៤
ធ្នូ	៤.០៨០	៤.០៩០	៤.០៨៥	-៣៣	-០,៨០	៤.០៨៥	-៣០	-០,៧៣	០	០,០០
២០២៤										
មករា	៤.០៨០	៤.០៩១	៤.០៨៦	០	-០,៥៤	៤.០៨៣	-២	-០,០៥	-១	០,០២
កុម្ភៈ	៤.០៦៤	៤.០៧៣	៤.០៦៩	-១៦	-០,៣៥	៤.០៦៩	-១៤	-០,៣៤	២	០,០៤
មីនា	៤.០៤០	៤.០៤៩	៤.០៤៥	-២៤	-០,២៧	៤.០៤១	-២៨	-០,៦៩	៤	០,០៩
មេសា	៤.០៤៧	៤.០៦០	៤.០៥៤	-៧	-០,១៧	៤.០៤៩	-៨	-០,១៩	៤	០,០៩
ឧសភា	៤.០៧៥	៤.០៨៥	៤.០៨០	-២៨	-០,៦៩	៤.០៧៧	-២៨	-០,៦៩	-១	-០,០១
មិថុនា	៤.១០៩	៤.១២០	៤.១១៤	-៣៤	-០,៨៣	៤.១១៣	-៣៦	-០,៨៨	៤	០,១០
កក្កដា	៤.១០៦	៤.១១៦	៤.១១១	៣	០,០៧	៤.១០៩	៤	០,០៩	២	០,០៥
សីហា	៤.០៨៧	៤.០៩៨	៤.០៩៣	១៨	០,៤៣	៤.០៩១	១៨	០,៤៣	៧	០,១៦
កញ្ញា	៤.០៥៩	៤.០៧១	៤.០៦៥	២៨	០,៦៨	៤.០៦៣	២៨	០,៦៨	៤	០,១១
តុលា	៤.១៥៩	៤.០៧០	៤.០៦៥	០	០,០០	៤.០៦១	-២	-០,០៤	៤	០,១១
វិច្ឆិកា	៤.០៤០	៤.០៥២	៤.០៣៦	-២៩	-០,៧១	៤.០៤៥	-១៦	-០,៣៩	៥	០,១១
ធ្នូ	៤.០២០	៤.០៣១	៤.០២៥	-១១	-០,២៧	៤.០២៣	-២២	-០,៥៤	៣	០,០៦
២០២៥										
កក្កដា	៤.០០៦	៤.០១៦	៤.០១១	០	០,០០	៤.០១០	១	០,០១	១	០,០៣
សីហា	៤.០០៤	៤.០១៣	៤.០០៨	-៣	-០,០៦	៤.០០៧	-៣	-០,០៦	២	០,០៥
កញ្ញា	៤.០០៥	៤.០១៥	៤.០១០	២	០,០៤	៤.០០៨	១	០,០៤	៣	០,០៦
តុលា	៤.០១៧	៤.០២៨	៤.០២៣	១២	០,៣១	៤.០២១	១៣	០,៣០	២,៩	០,០៧
វិច្ឆិកា	៤.០១០	៤.០២០	៤.០១៥	-៨	-០,២០	៤.០១៣	-៨	-០,១៩	៣,៦	០,០៩
ធ្នូ	៤.០០៨	៤.០១៨	៤.០១៣	-២	០,០៤	៤.០១១	-២	-០,០៤	៣	០,០៧

MONTHLY EXCHANGE RATE

(End-Month)

End month	Parallel Market Rate					Official Exchange Rate			Spread	
	Purchase	Sale	Midpoint	Monthly Change		Midpoint	Monthly Change		Official-Market	
				+/-	%		+/-	%	+/-	%
2022										
July	4,097	4,104	4,101	6	0.15	4,099	29	0.71	2	0.04
August	4,104	4,115	4,110	7	0.17	4,107	8	0.20	-5	-0.12
September	4,117	4,126	4,122	13	0.32	4,119	12	0.29	-1	-0.02
October	4,135	4,145	4,140	18	0.44	4,141	22	0.53	-1	-0.02
November	4,110	4,120	4,115	-25	-0.60	4,122	-19	-0.46	2	0.04
December	4,113	4,123	4,118	3	0.07	4,117	-5	-0.12	1	0.01
2023										
January	4,102	4,113	4,108	-11	-0.27	4,104	-13	-0.32	2	0.04
February	4,050	4,063	4,057	-52	-1.27	4,043	-61	-1.49	3	0.10
March	4,051	4,062	4,057	1	0.02	4,054	11	0.27	5	0.11
April	4,114	4,126	4,120	63	1.56	4,115	61	1.50	5	0.12
May	4,116	4,126	4,121	2	0.05	4,116	1	0.02	1	0.02
June	4,126	4,136	4,131	10	0.24	4,130	14	0.34	1	0.01
July	4,124	4,134	4,129	-2	-0.05	4,130	0	0.00	-1	-0.02
August	4,151	4,161	4,156	27	0.65	4,158	28	0.68	-3	-0.06
September	4,119	4,130	4,125	-32	-0.77	4,122	-36	-0.87	3	0.06
October	4,129	4,137	4,133	10	0.24	4,135	13	0.32	2	0.05
November	4,113	4,123	4,118	-16	-0.39	4,115	-20	-0.48	2	0.04
December	4,080	4,090	4,085	-33	-0.80	4,085	-30	-0.73	0	0.00
2024										
January	4,080	4,091	4,086	0.0	0.00	4,083	-2	-0.05	-1	-0.02
February	4,064	4,073	4,069	-16.0	-0.39	4,069	-14	-0.34	2	0.04
March	4,040	4,049	4,045	-24.0	-0.59	4,041	-28	-0.69	4	0.09
April	4,047	4,060	4,054	-7	-17	4,049	-8	-0.19	4	0.09
May	4,075	4,085	4,080	-28	-69	4,077	-28	-0.69	-1	-0.01
June	4,109	4,120	4,114	-34	-83	4,113	-36	-0.88	4	-0.10
July	4,106	4,116	4,111	3	0.07	4,109	4	0.09	2	0.05
August	4,087	4,098	4,093	-18	-0.43	4,091	-18	-0.43	7	0.16
September	4,059	4,071	4,065	-28	-0.68	4,063	-28	-0.68	4	0.11
October	4,059	4,070	4,065	0	0.00	4,061	-2	-0.04	4	0.11
November	4,040	4,052	4,036	-29	-0.71	4,045	-16	-0.39	5	0.11
December	4,020	4,031	4,025	-11	-0.27	4,023	-22	-0.54	3	0.06
2025										
July	4,006	4,016	4,011	0	0.00	4,010	1	0.01	1	0.03
August	4,004	4,013	4,008	-3	-0.06	4,007	-3	-0.06	2	0.05
September	4,005	4,015	4,010	2	0.04	4,008	1	0.04	3	0.06
October	4,017	4,028	4,023	12	0.31	4,021	13	0.30	2.9	0.07
November	4,010	4,020	4,015	-8	-0.20	4,013	-8	-0.19	3.6	0.09
December	4,008	4,018	4,013	-2	0.04	4,011	-2	-0.04	3	0.07

ប្រាក់បញ្ញើនៅធនាគារទទួលប្រាក់បញ្ញើ និងបម្រែបម្រួលប្រចាំខែ

	កញ្ញា-២៥		តុលា-២៥		វិច្ឆិកា-២៥	
	ប៊ីលានរៀល	%	ប៊ីលានរៀល	%	ប៊ីលានរៀល	%
ប្រាក់បញ្ញើជាទៀង						
ប្រាក់បញ្ញើចរន្ត	៥.៧១២,៦	-៧,២	៦.១៨២,២	៨,២	៦.៤៤៣,៨	៤,២
ប្រាក់បញ្ញើសន្សំ	៦.៧៩៣,០	៣,៦	៦.៦៧៣,៧	-១,៨	៦.៨៥៣,២	២,៧
ប្រាក់បញ្ញើមានកាលកំណត់	១៦.៣៤០,៨	៣,៣	១៦.៤៩០,៤	០,៩	១៦.៦០៩,៣	០,៧
ប្រាក់បញ្ញើផ្សេងៗ	១៤៤,៧	១៦,៧	១៥៧,៥	៨,៩	១៥៤,៨	-១,៧
សរុប	២៨.៩៩១,១	១,២	២៩.៥០៣,៧	១,៨	៣០.០៦១,២	១,៩
ប្រាក់បញ្ញើជាអចិន្ត្រៃយ៍						
ប្រាក់បញ្ញើចរន្ត	៣៩.៤៩៩,០	២,៨	៣៩.២៤៦,២	-០,៦	៤០.៣៩២,៧	២,៩
ប្រាក់បញ្ញើសន្សំ	៦៤.៥៥៩,៧	៣,០	៦៦.៦៧៤,៣	៣,៣	៦៨.៣២៥,៤	២,៥
ប្រាក់បញ្ញើមានកាលកំណត់	១២១.៩៦៣,៧	០,៨	១២០.៧៧៤,៣	-១,០	១១៨.៥៤៤,៣	-១,៨
ប្រាក់បញ្ញើផ្សេងៗ	១.៤០៩,៥	៥,៧	១.៤០៩,៦	០,០	១.៣៥៣,៣	-៤,០
សរុប	២២៧.៤៣១,៩	១,៨	២២៨.១០៤,៤	០,៣	២២៨.៦១៥,៧	០,២
សរុបរួម	២៥៦.៤២២,៩	១,៧	២៥៧.៦០៨,០	០,៥	២៥៨.៦៧៦,៩	០,៤

DEPOSITS WITH DEPOSIT MONEY BANKS AND MONTHLY CHANGE

	September-25		October-25		November-25	
	KHR. Billion	%	KHR. Billion	%	KHR. Billion	%
DEPOSITS IN KHR.						
Demand deposits	5,712.6	-7.2	6,182.2	8.2	6,443.8	4.2
Savings deposits	6,793.0	3.6	6,673.7	-1.8	6,853.2	2.7
Fixed deposits	16,340.8	3.3	16,490.4	0.9	16,609.3	0.7
Others	144.7	16.7	157.5	8.9	154.8	-1.7
Total	28,991.1	1.2	29,503.7	1.8	30,061.2	1.9
DEPOSITS IN FOREIGN CURRENCY						
Demand deposits	39,499.0	2.8	39,246.2	-0.6	40,392.7	2.9
Savings deposits	64,559.7	3.0	66,674.3	3.3	68,325.4	2.5
Fixed deposits	121,963.7	0.8	120,774.3	-1.0	118,544.3	-1.8
Others	1,409.5	5.7	1,409.6	0.0	1,353.3	-4.0
Total	227,431.9	1.8	228,104.4	0.3	228,615.7	0.2
GRAND TOTAL	256,422.9	1.7	257,608.0	0.5	258,676.8	0.4

បម្រែបម្រួលឥណទានផ្តល់ដោយធនាគារទទួលបានប្រាក់បញ្ញើតាមប្រភេទជំនួញ
និងបម្រែបម្រួលប្រចាំខែគិតជាភាគរយ

	កញ្ញា-២៥		តុលា-២៥		វិច្ឆិកា-២៥	
	បីលានរៀល	%	បីលានរៀល	%	បីលានរៀល	%
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	-៥៩៨,១	-៣៧០,៥	៣៧៤,៧	-១៦២,៧	៨៦,១	-៧៧,០
ឧស្សាហកម្មរ៉ែ	-១១,៣	១០,៤	១៩,៣	-២៧១,០	-៣,១	-១១៦,២
កម្មន្តសាលកម្ម	១៥០,០	-១៨៤,២	២៧,៤	-៨១,៧	៥០,៧	៨៤,៩
ការផ្គត់ផ្គង់សេវាសាធារណៈ	-៤៦,១	-១១៥,៧	៧៤,៦	-២៦១,៨	-១,៣	-១០១,៧
សំណង់	៨៩០,២	៥០,២	២៨៣,៥	-៦៨,២	៧៨៨,២	១៧៨,១
ការជួញដូរដុំ	-៧៨,៨	-១៧៩,២	-១៦,៨	-៧៨,៧	-៤៣៤,៥	២.៤៨៩,៣
ការជួញដូររាយ	២៤៨,៨	៦១,០	២៨៨,២	១៥,៨	៩៩,៣	-៦៥,៥
សណ្ឋាគារ និងភោជនីយដ្ឋាន	-២៥៤,៤	-១.១៨៩,៨	២៦០,៨	-២០២,៥	-៨៦,៥	-១៣៣,២
ដឹកជញ្ជូន និងស្តុកបណ្តោះអាសន្ន	-៨,៩	-១៣៥,៣	១៨,៦	-៣០៩,៤	-៥៦,៣	-៤០៣,០
បណ្តាញព័ត៌មាននិងទូរគមនាគមន៍	២,១	-៧៣,៦	៦,៦	២១០,៥	-១៧,៣	-៣៦១,៧
អាជីវកម្មជួលនិងភតិសន្យា (មិនរាប់បញ្ចូលភតិសន្យានិងការជួលអចលនទ្រព្យ)	៥៦,៧	១៨៧,៨	៤៤,៨	-២១,០	១៦៦,៩	២៧២,៥
ការជួញដូរអចលនទ្រព្យ	១.០៨៧,០	៤១៨,៤	២៩២,០	-៧៣,១	៤៦៧,១	៦០,០
ការឱ្យខ្ចីជាបុគ្គល	១១៥,៧	-៣២៨,៧	៤១២,០	២៥៦,១	១៧៤,៤	-៥៧,៧
ការឱ្យខ្ចីតាមប័ណ្ណឥណទាន	៥៦,៥	១.៣៩៩,១	១៤,៧	-៧៤,០	១,៥	-៨៩,៦
ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន	៧៩៣,៥	-២៣៧,៨	៤៥៣,៥	-៤២,៩	១៧៥,៨	-៦១,២
ឥណទានផ្សេងៗ	-១១០,៨	-១២០,១	១០៣,៣	-១៩៣,០	១៦៦,២	៦១,៣
សរុបឥណទានផ្តល់	២.១១៥,៧	៥៤,១	២.១៣៩,៩	១,១	១.២៩៦,២	-៣៩,៤

**MONTHLY CHANGE IN CREDIT GRANTED BY DEPOSIT MONEY BANKS
CLASSIFIED BY INDUSTRY AND PERCENTAGE CHANGE**

	September-25		October-25		November-25	
	KHR. Billion	#	KHR. Billion	#	KHR. Billion	#
Agriculture, Forestry and Fishing	-598.1	-370.5	374.7	-162.7	86.1	-77.0
Mining and Quarrying	-11.3	10.4	19.3	-271.0	-3.1	-116.2
Manufacturing	150.0	-184.2	27.4	-81.7	50.7	84.9
Utilities	-46.1	-115.7	74.6	-261.8	-1.3	-101.7
Construction	890.2	50.2	283.5	-68.2	788.2	178.1
Wholesale Trade	-78.8	-179.2	-16.8	-78.7	-434.5	2,459.3
Retail Trade	248.8	61.0	288.2	15.8	99.3	-65.5
Hotels and Restaurants	-254.4	-1,189.5	260.8	-202.5	-86.5	-133.2
Transport and Storage	-8.9	-135.3	18.6	-309.4	-56.3	-403.0
Information Media and Telecommunications	2.1	-73.6	6.6	210.5	-17.3	361.7
Rental and Operational Leasing Activities	56.7	187.8	44.8	-21.0	166.9	272.5
Real Estate Activities	1,087.0	418.4	292.0	-73.1	467.1	60.0
Personal Lending	115.7	-328.7	412.0	256.1	174.4	-57.7
Credit Card	56.5	1,399.1	14.7	-74.0	1.5	-89.6
Mortgages, Owner-Occupied Housing only	793.5	-237.8	453.5	-42.9	175.8	-61.2
OTHER LENDING	-110.8	-120.1	103.3	-193.0	166.2	61.3
TOTAL GROSS LOAN	2,115.7	54.1	2,139.9	1.1	1,296.2	-39.4

**ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
និងអង្គការមិនមែនរដ្ឋាភិបាល**

	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
ចំនួនការិយាល័យកណ្តាល និងសាខា	៨៩៧	៨៩៨	៨៩៩
ចំនួនអ្នកស្នើសុំឥណទាន	១.៧១២.៨៣៦	១.៧០៦.៧៦១	១.៧០៤.២៥៤
ប្រាក់កម្ចី (គិតជាប៊ីលានរៀល)	២២.៦៧០	២៣.១២៣	២៣.២២១
អត្រាការប្រាក់ប្រចាំខែ	១,០%-១,៤%	១,០%-១,៤%	១,០%-១,៤%
អត្រាការប្រាក់ប្រចាំឆ្នាំ	១២,៣%-១៧,១%	១២,០%-១៧,០%	១២,២%-១៧,០%

**CREDIT GRANTED BY MICRO-FINANCE INSTITUTIONS
AND NON-GOVERNMENT ORGANIZATIONS**

	September-25	October-25	November-25
Number of Head Office and Branches	897	898	899
Number of Borrowers	1,712,836	1,706,761	1,704,254
Loan Outstanding (In KHR Billion)	22,670	23,123	23,221
Monthly Interest Rate	1.0%-1.4%	1.0%-1.4%	1.0%-1.4%
Annually Interest Rate	12.3%-17.1%	12.0%-17.0%	12.2%-17.0%

ការផាត់ទាត់មូលប្បទានបត្រតាមរយៈសកាផាត់ទាត់

	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥	សរុប
មូលប្បទានបត្រ ជាប្រាក់រៀល				
ចំនួនថ្ងៃផាត់ទាត់	១៩	២០	១៧	៥៦
ចំនួនមូលប្បទានបត្របានទូទាត់	២.៣៣៥	២.៥៨៩	២.១៤២	៧.០៦៦
ចំនួនទឹកប្រាក់សរុប (ប៊ីលានរៀល)	១.៩៦៦,២	១.៦៧០,២	១.៦១៧,៤	៥.២៥៣,៨
ចំនួនមូលប្បទានបត្របានទូទាត់ក្នុងថ្ងៃ	១២៣	១២៣	១២៦	១២៤
ទឹកប្រាក់ជាមធ្យមប្រចាំថ្ងៃ (ប៊ីលានរៀល)	១០៣,៥	៧៩,៥	៩៥,១	៩២,៧
ចំនួនមូលប្បទានបត្របញ្ជូនត្រឡប់	៣	៥	៩	១៧
ជាទឹកប្រាក់បញ្ជូនត្រឡប់សរុប (ប៊ីលានរៀល)	០,០៦	១,៣១	០,២៩	១,៦៦
មូលប្បទានបត្រ ជាប្រាក់ដុល្លារអាមេរិក				
ចំនួនថ្ងៃផាត់ទាត់	១៩	២១	១៧	៥៧
ចំនួនមូលប្បទានបត្របានទូទាត់	៧៨.៦៩២	៨៧.០០៦	៧១.៦១២	២៣៧.៣១០
ចំនួនទឹកប្រាក់សរុប (លានដុល្លារអាមេរិក)	៤.៣៣៣,៥	៤.៩៨៣,៧	៣.៦២៦,៧	១២.៩៤០,៩
ចំនួនមូលប្បទានបត្របានទូទាត់ក្នុងថ្ងៃ	៤.១៤២	៤.១៤៣	៤.២១២	៤.១៦៥
ទឹកប្រាក់ជាមធ្យមប្រចាំថ្ងៃ (លានដុល្លារអាមេរិក)	២២៨,១	២៣៧,៣	២១៣,៣	២២៦,៣
ចំនួនមូលប្បទានបត្របញ្ជូនត្រឡប់	៤៩៤	៥៧៥	៤៣៨	១.៥០៧
ទឹកប្រាក់បញ្ជូនត្រឡប់សរុប (លានដុល្លារអាមេរិក)	៤០,២	៣៩,០	៥៨,៨	១៣៨

CHECKS CLEARING THROUGH CLEARING HOUSE

	Sep-25	Oct-25	Nov-25	Total
KHR-DENOMINATED CHECKS CLEARING				
Number of Working Day	19	20	17	56
Number of Checks Cleared	2,335	2,589	2,142	7,066
Total Amount (In KHR Billion)	1,966.2	1,670.2	1,617.4	5,253.8
Number of Checks Cleared Per Day	123	123	126	124
Daily Average Amount (In KHR Billion)	103.5	79.5	95.1	92.7
Number of Checks Returned	3	5	9	17
Amounts of Checks Returned (In KHR Billion)	0.06	1.31	0.29	1.66
USD-DENOMINATED CHECKS CLEARING				
Number of Working Day	19	21	17	57
Number of Checks Cleared	78,692	87,006	71,612	237,310
Total Amount (In USD Million)	4,333.5	4,983.7	3,626.7	12,940.9
Number of Checks Cleared Per Day	4,142	4,143	4,212	4,165
Daily Average Amount (In USD Million)	228.1	237.3	213.3	226.3
Number of Checks Returned	494	575	438	1,507
Amounts of Checks Returned (In USD Million)	40.2	39.0	58.8	138

ប្រព័ន្ធធនាគារកម្ពុជា (ខែធ្នូ ឆ្នាំ២០២៥)

បទដ្ឋានជាតិកម្ពុជា

[illegible]

THE BANKING SYSTEM IN CAMBODIA (In December 2025)

NATIONAL BANK OF CAMBODIA

